



ធនាគារជាតិ នៃ កម្ពុជា
NATIONAL BANK OF CAMBODIA

ព្រឹត្តិបត្រស្ថិតិសាងសង់ក្រុងទូទាត់

Balance of Payments Statistics Bulletin

ត្រីមាសទី៣ ឆ្នាំ២០២៥ លេខ ៨៨

Third Quarter 2025, Series No. 88



ប្រសាសន៍របស់ លោកជំទាវ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



ធនាគារជាតិនៃកម្ពុជា មានសេចក្តីសោមនស្ស សូមផ្សព្វផ្សាយព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់លេខ៨៨ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ដែលត្រូវបានបោះពុម្ពផ្សាយជាភាសាខ្មែរ និងភាសាអង់គ្លេស ជាប្រាក់រៀល។ ព្រឹត្តិបត្រនេះត្រូវបានចងក្រងឡើងជាមួយនឹងសេរីទិន្នន័យជាប្រចាំត្រីមាស រួមមានស្ថិតិជញ្ជីងទូទាត់ ស្ថានភាពវិនិយោគអន្តរជាតិ និងបំណុលក្រៅប្រទេស ព្រមជាមួយនឹងការពិពណ៌នាសង្ខេបពីបច្ចុប្បន្នភាពវិស័យក្រៅប្រទេសរបស់ប្រទេសកម្ពុជា។ ព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់ និងតារាងសង្ខេបស្ថិតិពាក់ព័ន្ធទាំងនេះ អាចស្វែងរកបាននៅលើគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជា សូមជូនដំណឹងដល់សាធារណជនជ្រាបថា ព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់នេះត្រូវបានចងក្រងនិងចេញផ្សាយ ដោយអនុលោមតាមវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់និងស្ថានភាពវិនិយោគអន្តរជាតិបោះពុម្ពលើកទី៦ (BPM6) នៅឆ្នាំ២០០៩ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ធនាគារជាតិនៃកម្ពុជា នៅតែបន្តអភិវឌ្ឍ និងពង្រឹងវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់នេះឱ្យមានភាពប្រសើរឡើង ដើម្បីផលិតទិន្នន័យស្ថិតិជញ្ជីងទូទាត់ក្រោមតារាងស្តង់ដារអន្តរជាតិសម្រាប់បម្រើដល់ការប្រើប្រាស់របស់សាធារណជន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

“កំណត់បង្ហាញបច្ចេកទេស” នៅផ្នែកខាងក្រោយនៃព្រឹត្តិបត្រនេះបានបង្ហាញអំពីសេចក្តីអធិប្បាយសង្ខេប សម្រាប់អ្នកអាន អ្នកប្រើប្រាស់ទិន្នន័យ និងសាធារណជន ក្នុងការស្វែងយល់បន្ថែមអំពីវិធីសាស្ត្រចងក្រង BPM6 ដោយក្នុងនោះរួមមាន ទស្សនាទាននិងនិយមន័យ ប្រភពទិន្នន័យ វិធីសាស្ត្រចងក្រង និងតារាងសង្ខេបស្តីពីការផ្លាស់ប្តូររវាង BPM5 និង BPM6។

ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណចំពោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកផ្តល់ទិន្នន័យ ដែលតែងតែផ្តល់កិច្ចសហការល្អក្នុងការផ្តល់ទិន្នន័យ ជាធាតុចូលយ៉ាងសំខាន់គាំទ្រដល់និរន្តរភាពនៃការចងក្រងស្ថិតិជញ្ជីងទូទាត់ក៏ដូចជាព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់របស់ប្រទេសកម្ពុជានាពេលកន្លងមក។

ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍របស់អ្នកអាន និងអ្នកប្រើប្រាស់ទិន្នន័យមកលើព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់របស់ប្រទេសកម្ពុជា។

ថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥

ទេសាភិបាល

ជា សិរី

មាតិកា

២០២០

ទំព័រ

កំណត់សម្គាល់	៣
ផ្នែកសំខាន់ៗ	៤
សមាសភាគគន្លឹះ	៤
បំណុលគន្លឹះ	៤
រូបទី១ ៖ សមាសភាគគណនីចរន្ត និងគណនីដើមទុន	៤
ការវិភាគលើការប៉ាន់ស្មាន	៥
គណនីចរន្ត និងគណនីដើមទុន	៥
គណនីចរន្ត	៥
រូបទី២ ៖ ការនាំចេញ និងការនាំចូល	៥
រូបទី៣ ៖ សេវា (ឥណទាន និងឥណពន្ធ)	៦
រូបទី៤ ៖ ចំណូលបឋម (ឥណទាន និងឥណពន្ធ)	៧
រូបទី៥ ៖ ចំណូលបន្ទាប់បន្សំ (ឥណទាន និងឥណពន្ធ)	៨
គណនីដើមទុន	៨
រូបទី៦ ៖ គណនីដើមទុន	៨
គណនីហិរញ្ញវត្ថុ	៩
រូបទី៧ ៖ សមាសភាគគណនីហិរញ្ញវត្ថុ	៩
ស្ថានភាពវិនិយោគអន្តរជាតិ	១០
រូបទី៨ ៖ សមាសភាគស្ថានភាពវិនិយោគអន្តរជាតិ	១០
តារាងស្ថិតិជញ្ជីងទូទាត់	១១
តារាង១ ៖ តារាងស្ថិតិជញ្ជីងទូទាត់របស់ប្រទេសកម្ពុជា	១១
តារាង២ ៖ គណនីទំនិញ	១២
តារាង៣ ៖ គណនីសេវា	១៣
តារាង៤ ៖ គណនីចំណូលបឋម	១៤
តារាង៥ ៖ គណនីចំណូលបន្ទាប់បន្សំ	១៥
តារាង៦ ៖ គណនីដើមទុន	១៦
តារាង៧ ៖ គណនីហិរញ្ញវត្ថុ	១៧
តារាង៨ ៖ ស្ថានភាពវិនិយោគអន្តរជាតិ	១៨
តារាង៩ ៖ បំណុលក្រៅប្រទេស បែងចែកតាមប្រភេទ	១៩
តារាង១០ ៖ អនុបាតជញ្ជីងទូទាត់	២០
កំណត់បន្ទាញបច្ចេកទេស	២១

កំណត់សម្គាល់ ៖

ការសាកសួរព័ត៌មាន

ចំពោះព័ត៌មានបន្ថែមអំពីស្ថិតិជញ្ជីងទូទាត់ និងស្ថិតិដែលពាក់ព័ន្ធសូមទំនាក់ទំនងនាយកដ្ឋានស្ថិតិនៃអគ្គនាយកដ្ឋានគោលនយោបាយនិងសហប្រតិបត្តិការអន្តរជាតិ ធនាគារជាតិនៃកម្ពុជា តាមទូរស័ព្ទលេខ៖ (៨៥៥) ២៣ ៧២២ ៥៦៣-១១១៨ ឬតាមអ៊ីម៉ែល statistics@nbc.gov.kh។

ការចេញផ្សាយលើកក្រោយ

ការចេញផ្សាយ

ពេលវេលាចេញផ្សាយ

ត្រីមាសទី២ ឆ្នាំ២០២៥

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

ការកែប្រែក្នុងការចេញផ្សាយលើកនេះ

កំណែ ៖

ការចេញផ្សាយលើកនេះ រាប់បញ្ចូលការកែតម្រូវទិន្នន័យមួយចំនួននៅក្នុងគណនីចរន្ត គណនីហិរញ្ញវត្ថុ តារាងស្ថានភាពវិនិយោគអន្តរជាតិនិងតារាងបំណុលក្រៅប្រទេស ។

ការកែតម្រូវក្នុងគណនីចរន្តគឺ ផ្នែកគណនីចំណូលបន្ទាប់បន្សំ (ឥណទាន) ក្នុងត្រីមាសទី១ ឆ្នាំ២០២៥។

ការកែតម្រូវក្នុងគណនីហិរញ្ញវត្ថុគឺ ផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ខ្ទង់គណនីវិនិយោគផលបត្រ និងវិនិយោគផ្សេងទៀត ក្នុងត្រីមាសទី១ ឆ្នាំ២០២៥។

ការកែតម្រូវក្នុងតារាងស្ថានភាពវិនិយោគរបស់ប្រទេសកម្ពុជារួមមាន៖ ១/-ផ្នែកទ្រព្យសកម្ម ខ្ទង់វិនិយោគផ្សេងទៀត ចាប់ពីត្រីមាសទី១ ឆ្នាំ២០២៤ និងត្រីមាសទី១ ឆ្នាំ២០២៥ និង ២/-ផ្នែកទ្រព្យអកម្ម ខ្ទង់វិនិយោគផ្សេងទៀត ក្នុងត្រីមាសទី១ ឆ្នាំ២០២៥។

ការកែតម្រូវតារាងបំណុលក្រៅប្រទេសគឺ ផ្នែករដ្ឋាភិបាលទូទៅ ខ្ទង់ប្រាក់កម្ចី ក្នុងត្រីមាសទី១ ឆ្នាំ២០២៥។

ការកែតម្រូវទាំងនេះត្រូវបានធ្វើឡើងដោយសារការកែតម្រូវពីសំណាក់ប្រភពទិន្នន័យ និងវិធីសាស្ត្រចងក្រង។

ការកែប្រែក្នុងការចេញផ្សាយលើកក្រោយ

ការកែតម្រូវនឹងត្រូវបានរៀបចំធ្វើឡើងផងដែរចំពោះសមាសភាគមួយចំនួនផ្សេងទៀតនៃស្ថិតិជញ្ជីងទូទាត់ដោយយោងទៅតាមការកែតម្រូវការប៉ាន់ស្មានពីប្រភពទិន្នន័យ។

អក្សរកាត់

BOP ស្ថិតិជញ្ជីងទូទាត់

BPM6 វិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់និងស្ថានភាពវិនិយោគអន្តរជាតិ បោះពុម្ពលើកទី៦

NBC ធនាគារជាតិនៃកម្ពុជា

n.i.e មិនមានរាប់បញ្ចូលនៅកន្លែងផ្សេងទៀត

ការតម្រឹមតួលេខ

ភាពខ្វះចន្លោះដោយអន្លើរវាងចំនួនសរុប និងផលបូកក្នុងការបោះពុម្ពផ្សាយលើកនេះ បណ្តាលមកពីការតម្រឹមតួលេខ។

ឯកតារូបិយវត្ថុ

១ ប៊ីលានរៀល = ១.០០០.០០០.០០០ រៀល។

ផ្នែកសំខាន់ៗ


សមាសភាគគន្លឹះ

គិតជាបីលានរៀល	ត្រី.២-២៣	ត្រី.៣-២៣	ត្រី.៤-២៣	ត្រី.១-២៤	ត្រី.២-២៤	ត្រី.៣-២៤	ត្រី.៤-២៤	ត្រី.១-២៥	ត្រី.២-២៥	ប្រែប្រួលជា % ត្រី.២-២៤/ត្រី.១-២៤	ប្រែប្រួលជា % ត្រី.២-២៥/ត្រី.២-២៤
គណនីចរន្ត និងគណនីដើមទុន											
សមតុល្យគណនីទំនិញសេវា (សុទ្ធ)	-២.០៨៤ ១.៤៨៦	-១.៤៨៧ ៨១៨	-៤.២៧៨ ១.៣៨៨	-២.៧៨១ ១.៨៣១	-៦.៦៣៤ ១.៨៣៨	-៤៨៤ ១.៨៧៤	-៤.០៤០ ២.៣២៣	-៤.០៤៦ ២.៧០៧	-៤.៨០៦ ២.១៨២	-៣៧,២ ១៦,៤	៨៣,៤ ៨០,២
ចំណូលបឋម (សុទ្ធ)	-៨៨៤ ៣.២៣៨	-៧៨៤ ៣.២៣៨	-៦៨៤ ៣.២០៨	-២៨៤ ៣.២៣២	-៧០ ៣.១៨២	-៣១១ ៣.៣៨៤	-៧៨២ ៣.២១៦	-៧៨៤ ៣.២០៦	-៧៨៤ ៣.២៤២	-៤,៣ -០,៤	- -០,៤
សមតុល្យគណនីដើមទុន	១៤៣ ១.៤៦០	១៤៤ ១.៦០៤	១៤៤ ២.១៦៦	១២៤ ២.២៤៤	១២៤ ២.២៤៤	១២៤ ២.៣៣០	១២៤ ២.៣២៦	១២៤ ២.៣២៦	១២៤ ២.៣២៦	-៧៨,១ -	-៧៨,១ -
គណនីហិរញ្ញវត្ថុ											
វិនិយោគថ្នាក់ (សុទ្ធ)	-៣.៨០៦ ១.០៨៨	-៣.៨០៦ ២១២	-៣.៨៣៣ ៨៦	-៣.៨០៨ ៨៦	-៣.២៦៣ ៣០២	-៤.១៦៤ ១.៧៨១	-៤.៨៤៤ ៨៤១	-៣.៨៦៤ ៨០២	-៤.៧៧០ ១៣៧	-១៨,៨ -	៤,២ ៧១,៣
វិនិយោគលើផលបត្រ (សុទ្ធ)	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគហិរញ្ញវត្ថុ (សុទ្ធ)	-៦២ ១.៣៦៨	-៦២ ៨៣៣	-៦២ ៩៤៤	-៦២ ៩៤៤	-៦២ ៩៤៤	-៦២ ៩៤៤	-៦២ ៩៤៤	-៦២ ៩៤៤	-៦២ ៩៤៤	-៧៨,២ -	-៧៨,២ -
សមតុល្យគណនីហិរញ្ញវត្ថុ	១.៤៨៦ ១.៤៨៦	៨១៨ ១.៤៨៦	១.៣៨៨ ១.៤៨៦	១.៨៣១ ១.៨៣១	១.៨៣៨ ១.៨៣៨	១.៨៧៤ ១.៨៧៤	២.៣២៣ ២.៣២៦	២.៧០៧ ២.៣២៦	២.១៨២ ២.៣២៦	- -	- -
ស្ថានភាពវិនិយោគអន្តរជាតិ											
ស្ថានភាពវិនិយោគអន្តរជាតិ (សុទ្ធ)	-១៦៣.៣៨៨ ១.៤៨៦	-១៦៣.៧៧១ ១.៤៨៦	-១៦៣.១៣៨ ១.៤៨៦	-១៦៣.៤១៤ ១.៨៣១	-១៦៣.៣០៨ ១.៨៣៨	-១៦៣.៣១២ ១.៨៧៤	-១៦៣.៧៨៤ ១.៨៧៤	-១៦៣.៧១០ ១.៨៧៤	-១៦៣.៧៨២ ១.៨៧៤	- -	- -

ចំណុចគន្លឹះ

ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ជញ្ជីងទូទាត់កម្ពុជាមានអតិរេក ១.៥៩៨ ប៊ីលានរៀល កើនឡើង ២,២ដង ធៀបនឹងអតិរេក ៤៩៥ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារគណនីហិរញ្ញវត្ថុបានប្តូរពី ទ្រព្យសកម្មសុទ្ធទៅជាទ្រព្យអកម្មសុទ្ធ ខណៈគណនីចរន្តនិងដើមទុនបានប្តូរពីអតិរេកទៅជាឱនភាព។ គណនីចរន្តនិងដើមទុនមានឱនភាព ២៣៧ ប៊ីលានរៀល បានប្តូរពីអតិរេក ១៥២ ប៊ីលានរៀល ក្នុងត្រីមាស មុន ដែលជាចម្បងបណ្តាលមកពីការថយចុះអតិរេកគណនីសេវា និងការកើនឡើងឱនភាពគណនី ចំណូលបឋម ខណៈដែលឱនភាពគណនីទំនិញបានថយចុះ និងអតិរេកគណនីចំណូលបន្ទាប់បន្សំ កើនឡើង។

រូបទី១ ៖ សមាសភាគគណនីចរន្ត និងគណនីដើមទុន



គណនីហិរញ្ញវត្ថុមានទ្រព្យអកម្មសុទ្ធ ២.៥៩៨ ប៊ីលានរៀល បានប្តូរពីទ្រព្យសកម្មសុទ្ធ ៣.៧០៥ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងដោយសារការថយចុះទ្រព្យសកម្មសុទ្ធនៃវិនិយោគ ផ្សេងទៀត និងទ្រព្យអកម្មសុទ្ធនៃវិនិយោគផ្ទាល់បានកើនឡើង ខណៈដែលវិនិយោគលើផលបត្រ បានប្តូរពីទ្រព្យអកម្មសុទ្ធទៅជាទ្រព្យសកម្មសុទ្ធ។

គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២៤ ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្ពុជាបាន បង្ហាញទ្រព្យអកម្មបរទេសសុទ្ធចំនួន ១៣៤.៨៥២ ប៊ីលានរៀល បានថយចុះ ១៤១ ប៊ីលានរៀល (០,១%) ពីទ្រព្យអកម្មបរទេសសុទ្ធ ១៣៤.៧១០ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ធៀបនឹងចុងត្រីមាសដូចគ្នាឆ្នាំ មុន ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្ពុជាបានបង្ហាញការថយចុះ ១៧.៤៥៨ ប៊ីលានរៀល (១១,៥%) នៃទ្រព្យអកម្មបរទេសសុទ្ធ ពី ១៥២.៣០៨ ប៊ីលានរៀល។


**ការវិភាគលើការប៉ាន់ស្មាន
គណនីចរន្ត និងគណនីដើមទុន
គណនីចរន្ត**

គណនីចរន្តមានឱនភាព ២៧០ ប៊ីលានរៀល បានប្តូរពីអតិរេក ១១៩ ប៊ីលានរៀល ក្នុងត្រីមាសមុន ដែលជាចម្បងបណ្តាលមកពីការថយចុះនៃអតិរេកគណនីសេវា និងការកើនឡើងឱនភាពគណនី ចំណូលបឋម ខណៈដែលឱនភាពគណនីទំនិញបានថយចុះ និងអតិរេកគណនីចំណូលបន្ទាប់បន្សំ បានកើនឡើង។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ឱនភាពគណនីចរន្តបានថយចុះ ១.៨០២ ប៊ីលានរៀល (៨៧%) ពីឱនភាព ២.០៧៣ ប៊ីលានរៀល។

ទំនិញ

សមតុល្យគណនីទំនិញមានឱនភាព ៤.៩០៦ ប៊ីលានរៀល បានថយចុះ ១៤០ ប៊ីលានរៀល (២,៨%) ពីឱនភាព ៥.០៤៦ ប៊ីលានរៀល ក្នុងត្រីមាសមុន និង ១.៧២៨ ប៊ីលានរៀល (២៦%) ពីឱនភាព ៦.៦៣៤ ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។

រូបទី២ ៖ ការនាំចេញ និងការនាំចូល



ការនាំចេញទំនិញមាន ៣០.៨៣៨ ប៊ីលានរៀល បានកើនឡើង ២.៤៤៩ ប៊ីលានរៀល (៨,៦%) ពី ២៨.៣៨៨ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ការកើនឡើងការនាំចេញនេះ ជាលទ្ធផលមក ពីការកើនឡើងការនាំចេញសម្លៀកបំពាក់ ១.៦៥០ ប៊ីលានរៀល (១៦,៩%) ស្បែកជើង ៤២៥ ប៊ីលានរៀល (២២,៩%) ផលិតផលកាត់ដេរផ្សេងៗ ១៦៩ ប៊ីលានរៀល (៦,៧%) គ្រឿងអេឡិចត្រូនិក ១៤៧ ប៊ីលានរៀល (២៦,៦%) និងទោចក្រយាន ១២៤ ប៊ីលានរៀល (២២%) ខណៈដែលការនាំចេញផលិតផលកសិកម្ម បានថយចុះ ១.៨២៧ ប៊ីលានរៀល (២៨,២%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចេញទំនិញបាន កើនឡើង ៥.៨២៤ ប៊ីលានរៀល (២៣,៣%) ពី ២៥.០១៤ ប៊ីលានរៀល។


ការនាំចូលទំនិញមាន ៣៥.៧៤៤ ប៊ីលានរៀល បានកើនឡើង ២.៣១០ ប៊ីលានរៀល (៦,៩%) ពី ៣៣.៤៣៤ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ការកើនឡើងការនាំចូលនេះ ជាចម្បងដោយសារ ការកើនឡើងការនាំចូលវត្ថុធាតុដើមសម្រាប់រំលាយកាត់ដេរ ៥៦៤ ប៊ីលានរៀល (១០,៤%) និងឃាសយន្ត ២៩៤ ប៊ីលានរៀល (១៣,១%) ខណៈដែលការនាំចូលប្រេងឥន្ធនៈថយចុះ ៩៥៨ ប៊ីលានរៀល (១៧,៨%) សម្ភារនិងបរិក្ខារសំណង់ ៣៨៦ ប៊ីលានរៀល (១០,៩%) និងម្ហូបអាហារនិងភេសជ្ជៈ ២៥២ ប៊ីលានរៀល (១៤,២%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចូលទំនិញបានកើនឡើង ៤.០៩៦ ប៊ីលាន រៀល (១២,៩%) ពី ៣១.៦៤៨ ប៊ីលានរៀល។

សេវា

គណនីសេវាមានអតិរេក ២.១៨២ ប៊ីលានរៀល បានថយចុះ ៥២៥ ប៊ីលានរៀល (១៩,៤%) ពីអតិរេក ២.៧០៧ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ការថយចុះនៃអតិរេកនេះបណ្តាលមកពីការថយចុះនៃការនាំចេញសេវា លឿនជាងការនាំចូលសេវា។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន គណនីសេវាបានកើនឡើង ៧៤៣ ប៊ីលានរៀល (៥១,៦%) ពីអតិរេក ១.៤៣៩ ប៊ីលានរៀល។

ការនាំចេញសេវាមាន ៥.១៩០ ប៊ីលានរៀល បានថយចុះ ៦៤១ ប៊ីលានរៀល (១១%) ពី ៥.៨៣០ ប៊ីលានរៀល ក្នុងត្រីមាសមុន ដែលជាចម្បងបណ្តាលមកពីការថយចុះការនាំចេញសេវាធ្វើដំណើរ ៥១៣ ប៊ីលានរៀល (១១,៧%) សេវាដឹកជញ្ជូន ៩៥ ប៊ីលានរៀល (១៣,៤%) សេវាសាងសង់ ២៨ ប៊ីលានរៀល (៣១,៦%) សេវាធានារ៉ាប់រងនិងសោធននិវត្តន៍ ២៥ ប៊ីលានរៀល (៨៦,១%) សេវាហិរញ្ញវត្ថុ ១៨ ប៊ីលានរៀល (៨២,១%) ទំនិញនិងសេវាវដ្តាកិច្ចាល n.i.e. ៥ ប៊ីលានរៀល (២,៥%) និងសេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត ០,១ ប៊ីលានរៀល (៣,៨%) ខណៈដែលការនាំចេញសេវាពាណិជ្ជកម្មផ្សេងទៀតបានកើនឡើង ៤២ ប៊ីលានរៀល (២៦,៧%) សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា ១ ប៊ីលានរៀល (១៣,៤%) និងសេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន ១ ប៊ីលានរៀល (០,៣%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចេញសេវាបានកើនឡើង ៦០៤ ប៊ីលានរៀល (១៣,២%) ពី ៤.៥៨៦ ប៊ីលានរៀល។

រូបទី៣ ៖ សេវា (ឥណទាន និងឥណពន្ធ)



ការនាំចូលសេវាមាន ៣.០០៨ ប៊ីលានរៀល បានថយចុះ ១១៥ ប៊ីលានរៀល (៣,៧%) ពី ៣.១២៣ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងបណ្តាលមកពីការថយចុះការនាំចូលសេវាធ្វើដំណើរ ១១៤ ប៊ីលានរៀល (១៤,៣%) សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា ៣៣ ប៊ីលានរៀល (៣៦%) សេវាពាណិជ្ជកម្មផ្សេងទៀត ៩ ប៊ីលានរៀល (៨,៨%) សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន ៨ ប៊ីលានរៀល (៨,៧%) សេវាហិរញ្ញវត្ថុ ២ ប៊ីលានរៀល (១៦,៥%) សេវាសាងសង់ ១ ប៊ីលានរៀល (២,៣%) សេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត ១ ប៊ីលានរៀល (៩២,១%) និងទំនិញនិងសេវាវដ្តាកិច្ចាល n.i.e. ០,១ ប៊ីលានរៀល (០,៣%) ខណៈដែលការនាំចូលសេវាដឹកជញ្ជូនបានកើនឡើង ៣៦ ប៊ីលានរៀល (២,៣%) និងសេវាធានារ៉ាប់រងនិងសោធននិវត្តន៍ ១៧ ប៊ីលានរៀល (៦,៧%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចូលសេវាបានថយចុះ ១៣៩ ប៊ីលានរៀល (៤,៥%) ពី ៣.១៤៦ ប៊ីលានរៀល។


ចំណូលបឋម

គណនីចំណូលបឋមមានឱនភាព ៧៨៩ ប៊ីលានរៀល បានកើនឡើង ៤១ ប៊ីលានរៀល (៥,៥%) ពីឱនភាព ៧៤៨ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងបណ្តាលមកពីគណនីចំណូលបឋម (ឥណទាន) កើនឡើងលឿនជាងគណនីចំណូលបឋម (ឥណទាន)។ ឱនភាពគណនីចំណូលបឋម បានកើនឡើង ៧១៩ ប៊ីលានរៀល (១០,៣ដង) ពីឱនភាព ៧០ ប៊ីលានរៀល ក្នុងត្រីមាសដូចគ្នាមុន។

ចំណូលបឋម (ឥណទាន) មាន ៧៨៤ ប៊ីលានរៀល បានកើនឡើង ១៨៦ ប៊ីលានរៀល (៣១,១%) ពី ៥៩៨ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារការកើនឡើងចំណូលពីការវិនិយោគ ២៥៦ ប៊ីលានរៀល (៥៥,៣%) ខណៈដែលចំណូលពីប្រាក់បៀវត្សនិយោជិតបានថយចុះ ៧០ ប៊ីលានរៀល (៥១,៥%)។ ធៀបនឹងត្រីមាសដូចគ្នាមុន ចំណូលបឋម (ឥណទាន) បានកើនឡើង ៩៥ ប៊ីលានរៀល (១៣,៧%) ពី ៦៩០ ប៊ីលានរៀល។

ចំណូលបឋម (ឥណទាន) មាន ១.៥៧៣ ប៊ីលានរៀល បានកើនឡើង ២២៧ ប៊ីលានរៀល (១៦,៩%) ពី ១.៣៤៦ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារការកើនឡើងចំណូលពីការវិនិយោគ ២២៣ ប៊ីលានរៀល (១៩%) និងប្រាក់បៀវត្សនិយោជិត ៤ ប៊ីលានរៀល (២,៣%)។ ចំណូលបឋម (ឥណទាន) បានកើនឡើង ៨១៤ ប៊ីលានរៀល (១,១ដង) ពី ៧៦០ ប៊ីលានរៀល ក្នុងត្រីមាសដូចគ្នាមុន។

រូបទី២ ៖ ចំណូលបឋម (ឥណទាន និងឥណទាន)




ចំណូលបន្ទាប់បន្សំ

ចំណូលបន្ទាប់បន្សំមានអតិរេក ៣.២៤២ ប៊ីលានរៀល បានកើនឡើង ៣៧ ប៊ីលានរៀល (១,២%) ពីអតិរេក ៣.២០៦ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងដោយសារការកើនឡើងនៃ ចំណូលបន្ទាប់បន្សំ (ឥណទាន) ស្របពេលដែលចំណូលបន្ទាប់បន្សំ (ឥណទាន) បានថយចុះ។ អតិរេកចំណូលបន្ទាប់បន្សំបានកើនឡើង ៥១ ប៊ីលានរៀល (១,៦%) ពីអតិរេក ៣.១៩២ ប៊ីលានរៀល ក្នុងត្រីមាសដូចគ្នាមុន។

ចំណូលបន្ទាប់បន្សំ (ឥណទាន) មាន ៣.៤៥១ ប៊ីលានរៀល បានកើនឡើង ២៨ ប៊ីលានរៀល (០,៨%) ពី ៣.៤២៣ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងដោយសារការកើនឡើងផ្នែកផ្សេងទៀត ៦៨ ប៊ីលានរៀល (២,៣%) ខណៈដែលផ្នែករដ្ឋាភិបាលទូទៅបានថយចុះ ៤០ ប៊ីលានរៀល (៩,៦%)។ ធៀបនឹងត្រីមាសដូចគ្នាមុន ចំណូលបន្ទាប់បន្សំ (ឥណទាន) បានកើនឡើង ៥៥ ប៊ីលានរៀល (១,៦%) ពី ៣.៣៩៦ ប៊ីលានរៀល។

រូបទី៥ ៖ ចំណូលបន្ទាប់បន្សំ (ឥណទាន និងឥណពន្ធ)




ចំណូលបន្ទាប់បន្សំ (ឥណពន្ធ) មាន ២០៩ ប៊ីលានរៀល បានថយចុះ ៩ ប៊ីលានរៀល (៤%) ពី ២១៨ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារការថយចុះផ្នែកផ្សេងទៀត ២៣ ប៊ីលានរៀល (១០,៩%) ខណៈដែលផ្នែករដ្ឋាភិបាលទូទៅបានកើនឡើង ១៥ ប៊ីលានរៀល (៣,៥៨%)។ ធៀបនឹងត្រីមាសដូចគ្នាឆ្នាំមុន ចំណូលបន្ទាប់បន្សំ (ឥណពន្ធ) បានកើនឡើង ៤ ប៊ីលានរៀល (២,២%) ពី ២០៥ ប៊ីលានរៀល។

គណនីដើមទុន

គណនីដើមទុនមានអតិរេក ៣៣ ប៊ីលានរៀល បានថយចុះ ០,១ ប៊ីលានរៀល (០,៣%) ធៀបនឹងត្រីមាសមុន។ អតិរេកគណនីដើមទុនបានថយចុះ ៩៥ ប៊ីលានរៀល (៧៤,៤%) ពី ១២៨ ប៊ីលានរៀល ក្នុងត្រីមាសដូចគ្នាឆ្នាំមុន ។

រូបទី៦ ៖ គណនីដើមទុន




គណនីហិរញ្ញវត្ថុ

សមតុល្យគណនីហិរញ្ញវត្ថុបានបង្ហាញទ្រព្យអកម្មសុទ្ធ ២.៥៩៩ ប៊ីលានរៀល បានប្តូរពីទ្រព្យសកម្មសុទ្ធ ៣.៧០៥ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន សមតុល្យគណនីហិរញ្ញវត្ថុបានកើនឡើង ៨៨២ ប៊ីលានរៀល (៥១,៣%) ពីទ្រព្យអកម្ម ១.៧១៧ ប៊ីលានរៀល។

វិនិយោគផ្ទាល់បានបង្ហាញទ្រព្យអកម្មសុទ្ធ ៤.៧៧០ ប៊ីលានរៀល បានកើនឡើង ៨០២ ប៊ីលានរៀល (២០,២%) ពីទ្រព្យអកម្មសុទ្ធ ៣.៩៦៨ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងបណ្តាលមកពីការកើនឡើងវិនិយោគផ្ទាល់បរទេសនៅកម្ពុជា។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យអកម្មសុទ្ធនៃវិនិយោគផ្ទាល់បានកើនឡើង ១.៥០៧ ប៊ីលានរៀល (៤៦,២%) ពីទ្រព្យអកម្មសុទ្ធ ៣.២៦៣ ប៊ីលានរៀល។

វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ៤.៩០៣ ប៊ីលានរៀល បានកើនឡើង ៧៧៥ ប៊ីលានរៀល (១៨,៨%) ពី ៤.១២៨ ប៊ីលានរៀល ធៀបនឹងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាបានកើនឡើង ១.៤៨៩ ប៊ីលានរៀល (៤៣,៦%) ពី ៣.៤១៤ ប៊ីលានរៀល។

រូបទី៧៖ សមាសភាគគណនីហិរញ្ញវត្ថុ



វិនិយោគលើផលបត្របានបង្ហាញទ្រព្យសកម្មសុទ្ធ ១៣៧ ប៊ីលានរៀល បានប្តូរពីទ្រព្យអកម្មសុទ្ធ ៩០២ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យសកម្មសុទ្ធនៃវិនិយោគលើផលបត្របានថយចុះ ១៦៥ ប៊ីលានរៀល (៥៤,៦%) ពី ទ្រព្យអកម្មសុទ្ធ ៣០២ ប៊ីលានរៀល។

វិនិយោគផ្សេងទៀតបានបង្ហាញទ្រព្យសកម្មសុទ្ធ ៤៣៧ ប៊ីលានរៀល បានថយចុះ ៧.៦៤៤ ប៊ីលានរៀល (៩៤,៦%) ពី ៨.០៨០ ប៊ីលានរៀល ក្នុងត្រីមាសមុន និង ៩៨០ ប៊ីលានរៀល (៦៩,២%) ពី ១.៤១៧ ប៊ីលានរៀល ក្នុងត្រីមាសដូចគ្នាឆ្នាំមុន។


ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ទ្រព្យសកម្មជាទុនបម្រុងបានកើនឡើង ១.៥៩៨ ប៊ីលានរៀល ធៀបនឹងការកើនឡើង ៤៩៥ ប៊ីលានរៀល ក្នុងត្រីមាសមុន និងការថយចុះ ១៧៤ ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។

ស្ថានភាពវិនិយោគអន្តរជាតិ

គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២៥ ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្ពុជាបានបង្ហាញថាមានទ្រព្យអកម្មបរទេសសុទ្ធចំនួន ១៣៤.៨៥២ ប៊ីលានរៀល បានកើនឡើង ១៤១ ប៊ីលានរៀល (០,១%) ពីទ្រព្យអកម្មបរទេសសុទ្ធ ១៣៤.៧១០ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យអកម្មបរទេសសុទ្ធបានថយចុះ ១៧.៤៥៨ ប៊ីលានរៀល (១១,៥%) ពីទ្រព្យអកម្មបរទេសសុទ្ធ ១៥២.៣០៩ ប៊ីលានរៀល នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤។

ទ្រព្យសកម្មបរទេសរបស់ប្រទេសកម្ពុជាមានចំនួន ១៦៤.៣៦៧ ប៊ីលានរៀល បានកើនឡើង ៥.៤៨២ ប៊ីលានរៀល (៣,៥%) ពី ១៥៨.៨៨៥ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យសកម្មបរទេសបានកើនឡើង ២៣.៧៣៥ ប៊ីលានរៀល (១៦,៩%) ពី ១៤០.៦៣២ ប៊ីលានរៀល។

រូបទី៨៖ សមាសភាគស្ថានភាពវិនិយោគអន្តរជាតិ



ទ្រព្យអកម្មបរទេសរបស់ប្រទេសកម្ពុជាមានចំនួន ២៩៩.២១៩ ប៊ីលានរៀល បានកើនឡើង ៥.៦២៣ ប៊ីលានរៀល (១,៩%) ពី ២៩៣.៥៩៦ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ទ្រព្យអកម្មបរទេសរបស់ប្រទេសកម្ពុជាបានកើនឡើង ៦.២៧៧ ប៊ីលានរៀល (២,១%) ពី ២៩២.៩៤២ ប៊ីលានរៀល នៅចុងត្រីមាសដូចគ្នាឆ្នាំមុន។

តារាង១ ៖ ជញ្ជីងទូទាត់របស់ប្រទេសកម្ពុជា

គិតជាប៊ីលានរៀល												
សមាសភាគចម្បងៗ	ត្រីម-២៣	ត្រីម-២៣	ត្រីម-២៣	ត្រីម-២៣	២០២៣	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	២០២៤	ត្រីម-២៥	ត្រីម-២៥
សមតុល្យកណ្តិនិរន្ត	-៥៣៨	១.៧១៦	១.៤៦០	-៣៥៩	២.២៧៩	២.១១៧	-២.០៧៣	៤.២០២	-៣.២៨៣	៩៦៣	១១៩	-២.៧០
ឥណទាន	៣០.៥៦៥	៣៣.៤៥៨	៣៣.៣៨៤	៣២.៧២៧	១៣០.១៣៤	៣៤.៨៩០	៣៣.៦៨៥	៤១.០៥៥	៣៥.៨៥៤	១៤៤.៤៨៥	៣៤.២៤០	៤០.២៦៣
ឥណពន្ធ	៣១.១០៣	៣១.៧៤២	៣១.៩២៤	៣៣.០៨៦	១២៧.៤៥៥	៣២.៧៧៣	៣៥.៧៥៨	៣៦.៨៥៤	៣៩.១៣៧	១៤៤.៥២២	៣៤.១២១	៤០.៥៣៤
គណនីទំនិញ និងសេវា (សុទ្ធ)	-២.៣៨៣	-៥៦៣	-៩៧៩	-២.៩២៥	-៦.៨៥៣	-៤២០	-៥.១៩៤	១.១២៩	-៥.៧១៧	-១០.៦០២	-២.៣៣៨	-២.៧២៤
ឥណទាន	២៦.៤៦៣	២៩.៤៣៣	២៩.៤៣២	២៨.៨១៨	១១៤.០៩៦	៣០.៧៨៤	២៩.៦០០	៣៦.៧៩៧	៣១.៩៦៤	១២៩.១៤៥	៣៤.២១៩	៣៦.០២៨
ឥណពន្ធ	២៨.៨៤៩	២៩.៩៩៦	៣០.៣១៦	៣១.៧៤៣	១២០.៩៤៩	៣១.៦០៤	៣៤.៧៩៤	៣៥.៦៦៦	៣៧.៦៨១	១៣៩.៧៩៧	៣៦.៥៥៧	៣៨.៧៥២
គណនីទំនិញ (សុទ្ធ)	-៤.០៣១	-២.០៥៩	-១.៥៤៧	-៤.៧៧៩	-១២.២៦៦	-២.៧៥១	-៦.៦៣៤	-៤៤៩	-៤.០៤០	-១៨.២៧៤	-៥.០៤៦	-៤.៩០៦
ឥណទាន	២២.០៧៤	២៤.៩៨៣	២៥.៩៨៧	២៤.៣៨០	៩៦.៨៨៣	២៥.៨៩៣	២៥.០១៤	៣១.៦៩២	២៦.៣៦២	១០៤.៩៦១	២៨.៣៨៤	៣០.៨៣៨
ឥណពន្ធ	២៦.១០៤	២៧.០៤២	២៧.៣៤៤	២៨.៦៥៩	១០៩.១៤៩	២៨.៦៤៣	៣១.៦៤៨	៣២.៤៥១	៣៤.៤០៣	១២៧.២៣៥	៣៣.៤៣៤	៣៥.៧៤៤
គណនីសេវា (សុទ្ធ)	១.៦៤៥	១.៤៩៦	៩១៨	១.៣៤៤	៥.៤១៤	១.៩៣១	១.៤៣៩	១.៩៧៨	២.៣២៣	៧.៦៧២	២.៧០៧	២.១៨២
ឥណទាន	៤.៣៨៩	៤.៤៥១	៣.៩៣៦	៤.៤៣៨	១៧.២១៣	៤.៨៩១	៤.៨៦៦	៥.១០៥	៥.៦០២	២០.១៨៤	៥.៨៣០	៥.៩៩០
ឥណពន្ធ	២.៧៤៤	២.៩៥៥	៣.០១៨	៣.០៩៣	១១.៨០០	២.៩៦០	៣.៤២៦	៣.១២៧	៣.២៧៨	១២.៥១២	៣.១២៣	៣.០០៤
គណនីចំណូលបឋម (សុទ្ធ)	-១.៥១៨	-៩៥៨	-៧៩៤	-៦៤៤	-៣.៩១១	-២.៩៥៥	-៧០	-៣១១	-៧៨២	-១.៤៨៧	-៧៤៨	-៧៨៩
ឥណទាន	៥១៧	៥៣២	៥៤៦	៤១២	២.០០៨	៦៤៨	៦៩០	៧៣២	៤១២	២.៤៨១	៥៩៨	៧៨៤
ឥណពន្ធ	២.០៣៦	១.៤៩០	១.៣៤០	១.០៥៦	៥.៩២២	៩៤៣	៧៦០	១.០៤២	១.១៩៤	៣.៩៦៩	១.៣៤៦	១.៥៧៣
គណនីចំណូលបន្ទាប់បន្សំ (សុទ្ធ)	៣.៣៦៦	៣.២៣៨	៣.២៣៣	៣.២០៩	១៣.០៤៦	៣.២៣២	៣.១៩២	៣.៣៨៤	៣.២១៦	១៣.០២៣	៣.២០៦	៣.២៤២
ឥណទាន	៣.៥៨៥	៣.៤៩៣	៣.៤៥៦	៣.៤៩៦	១៤.០៣០	៣.៤៥៨	៣.៣៩៦	៣.៥៧៧	៣.៤៧៧	១៣.៨៩៩	៣.៤២៣	៣.៤៥១
ឥណពន្ធ	២១៩	២៥៥	២២៣	២៨៧	៩៨៤	២២៧	២០៥	១៩៣	២៦២	៨៧៦	២១៨	២០៩
សមតុល្យកណ្តិនីមិយទុន	១៤២	១៤៣	១៤៤	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣
ឥណទាន	១៤២	១៤៣	១៤៤	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣
ឥណពន្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យកណ្តិនិរន្ត និងគណនីនីមិយទុន	-៣៩៦	១.៤៦០	១.៦០៤	-២១៦	២.៨៥៣	២.២៤៥	-១.៩៤៤	៤.៣៣០	-៣.១៥៦	១.៤៧៥	១៥២	-២៣៧
សមតុល្យកណ្តិនិរន្តរក្ខ	-១.៤២៨	-១.៥៤៦	-២.៩៨៨	១.៤៦៨	-១.៤៣៣	៩៥៦	-១.៧១៧	២.៨៨៧	-៤.៥៥៧	-២.៤៣០	៣.៧០៥	-២.៥៩៩
វិនិយោគផ្ទាល់ (សុទ្ធ)	-៤.៣៦៦	-៣.៩០៦	-៣.៤៤០	-៣.៩៣៣	-១៥.៦៤៥	-៣.៨០៩	-៣.២៦៣	-៥.១៦៨	-៤.៥៥៤	-១៧.១៩៣	-៣.៩៦៨	-៤.៧៧០
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	២០៣	១០៣	៩៦	២២០	៦២២	១៣៤	១៥១	២៥៦	១៥៩	៧០០	១៦០	១៣៣
ទ្រព្យអកម្មសុទ្ធ	៤.៥៦៩	៤.០០៩	៣.៥៣៦	៤.១៥៣	១៦.២៦៧	៣.៩៤៣	៣.៤១៤	៥.៤២៣	៥.៧១៣	១៧.៨៩៣	៤.១២៨	៤.៩០៣
វិនិយោគលើផលបត្រ (សុទ្ធ)	១១៥	១.០៥៥	២១២	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៨	-៩០២	១៣៧
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	១១៥	១.០៥៥	២១២	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៨	-៩០២	១៣៧
ទ្រព្យអកម្មសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
និស្សន្ទហិរញ្ញវត្ថុ (សុទ្ធ)	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ទ្រព្យអកម្មសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត (សុទ្ធ)	២.៧៤៨	-៦២	៣.៨៦៣	៥.៥៥៩	១២.១០៧	៥.៩៣០	១.៤១៧	៦.០២៦	-២.៣៥៦	១១.០១៧	៤.០៤០	៤៣៧
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	៤.៦៤២	-៦៤	២.២៩៨	៥.៦៧២	១២.៤៤៤	៤.២៨៦	-៣៥៦	៥.៦៤៤	-៣.៤២៣	៦.១៥២	៥.២៣៦	៩០៦
ទ្រព្យអកម្មសុទ្ធ	១.៨៩៥	-២	១.៥៦៥	១១៣	៤៣៦	-១.៦៤៤	-១.៧៧៣	-៣៨២	-១.០៦៦	-៤.៨៣៥	-២.៨៨៤	៤៧០
ទ្រព្យសកម្មជាទុនបម្រុងបរទេស	-៣២៦	១.៣៦៨	-៩៣៣	១៨៦	២៩៧	-៦៣៩	-១៧៤	២៨៨	២.២៧២	១.៧៤៨	៤៩៥	១.៥៩៨
កំហុស និងវិសង	-១.៤៣២	-៣.៤០៦	-១.៩០២	២.០៨៣	-៤.៦៥៦	-១.២៨៨	២២៧	-១.៤៤៣	-១.៤០១	-៣.៩០៥	៣.៥៥៣	-២.៣៦១
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.០៨៤	៤.១០៥	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៤	៤.០៧២	៤.០១៩	៤.០០៨

តារាង២ ៖ ជញ្ជីងទូទាត់ “គណនីទំនិញ”

គិតជាប៊ីលានរៀល												
គណនីទំនិញ	ត្រីមាសទី១-២៣	ត្រីមាសទី២-២៣	ត្រីមាសទី៣-២៣	ត្រីមាសទី៤-២៣	២០២៣	ត្រីមាសទី១-២៤	ត្រីមាសទី២-២៤	ត្រីមាសទី៣-២៤	ត្រីមាសទី៤-២៤	២០២៤	ត្រីមាសទី១-២៥	ត្រីមាសទី២-២៥
គណនាទាន (ការនាំចេញ)												
ទំនិញទូទៅ	២១.៧២៨	២៣.១០៩	២៤.៩៩០	២៣.៦៦៣	៩៣.៤៩០	២៥.៦៦៨	២៤.៦៩៩	៣០.៨៨១	២៥.៨០៦	១០៧.០៣៨	២៧.៦៩៧	២៩.៧៩០
ការចេញលក់ទំនិញនៅក្រៅប្រទេសសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
មាសមិនមែនរូបិយវត្ថុ	៣៥៦	១.៨៧៤	៤៥៦	៧១៨	៣.៣៩៣	២២៥	៣១៥	៨១០	៥៥៦	១.៩០៦	៦៩២	១.០៤៨
គណនាទានសរុប (f.o.b)*	២២.០៨៤	២៤.៩៨៣	២៥.៤៤៦	២៤.៣៨១	៩៦.៨៨៣	២៥.៨៩៣	២៥.០១៤	៣១.៦៩១	២៦.៣៦២	១០៨.៩៤៤	២៨.៣៨៩	៣០.៨៣៨
ក្នុងនោះ ៖												
សម្លៀកបំពាក់	៦.៧៥៨	៨.២១០	៩.៤០៥	៧.៩៨៨	៣២.៣៦១	៨.៣៤៩	៩.៣០៩	១២.៥០៧	៩.៧២៣	៣៩.៨៧៧	៩.៧៧៨	១១.៤២៨
ស្បែកដើម	១.៣២២	១.៥៤៧	១.២០៤	១.៥៣៩	៥.៦១២	១.៤១០	១.៧៤៨	១.៧៩៩	១.៨៨៧	៦.៨៤៥	១.៨៥៥	២.២៨០
ផលិតផលកាត់ដេរផ្សេងៗ	១.៩១២	២.១៨០	២.២៣៣	២.០៩២	៨.៤១៧	២.២០៨	២.៤៣៤	២.៩៣៣	២.៣៩៣	៩.៩៦៦	២.៥៣៤	២.៧០៤
គ្រឿងអេឡិចត្រូនិក	២.៤៣៧	២.៩៧៣	៣.១៩៤	២.២៨៣	១០.៨៨៧	១.៥៣៤	១.៦៩៩	១.៩៣៧	៥៧៩	៥.៧៤០	៥៥២	៦៩៩
មេចក្រយាន	៦៩៥	៦៦៦	៣៨៣	២៦៩	២.០១៤	៣៩៧	៤៤២	៤៣៧	៤៦៦	១.៧៤២	៥៦៣	៦៨៧
ផលិតផលកសិកម្ម	៥.១៣៧	២.៩១៧	៣.៤៩៨	៤.៩៣២	១៦.៤៨៣	៧.៣៣៣	៣.៣៨៩	៣.៧៣០	៤.៥៧៦	១៩.០៣៥	៦.៤៨៦	៤.៥៥៩
គណនាទូទាត់ (ការនាំចូល)												
ទំនិញទូទៅ	២៦.១០៤	២៧.០៤២	២៧.១១៦	២៧.៩៦២	១០៨.២២៤	២៨.០១៣	៣១.៦១៤	៣២.៥៤១	៣៤.៣៩៤	១២៦.៥៧៨	៣៣.៤៣៨	៣៥.៧៣៣
មាសមិនមែនរូបិយវត្ថុ	០	០	២២៨	៦៩៧	៩២៥	៦៣០	៣៣	០	៩	៦៧៣	០	១០
គណនាទូទាត់សរុប (f.o.b)*	២៦.១០៤	២៧.០៤២	២៧.៣៤៤	២៨.៦៥៩	១០៩.១៤៩	២៨.៦៤៣	៣១.៦៤៧	៣២.៥៤១	៣៤.៤០៣	១២៧.២៥១	៣៣.៤៣៨	៣៥.៧៤៣
ក្នុងនោះ ៖												
គ្រឿងបរិក្ខារអគ្គិសនីសម្រាប់បរិក្ខារកាត់ដេរ	៤.១៥២	៤.៦៨៨	៥.១១២	៥.៥២១	១៩.៤៧៣	៤.៥៦៣	៥.៩៨៦	៦.២៨៦	៦.៧៤៩	២៣.៥៨៨	៥.៤២៤	៥.៩៨៧
សម្ភារ និងបរិក្ខារសំណង់	២.០៦៤	១.៦៦៥	២.២៧១	២.២១៦	៨.២១៦	២.៥៤៨	២.១៨៦	២.៤១២	៣.២៩១	១០.៨៤១	៣.៥៥២	៣.១៦៥
យានយន្ត	១.៥៦០	១.៣៩៩	១.៦៦៣	៩០២	៥.១២៤	១.៤៨៩	១.៨៥២	១.៨៦៩	១.៨៨៦	៧.០៦៧	២.២៣៩	២.៥៣៣
ប្រេងឥន្ធនៈ	៥.០៤១	៤.៧៧៥	៤.១៦៧	៣.៦៣០	១៧.៥១២	៥.៥២៥	៥.៧០៥	៥.៤២៥	៣.៥៥៥	១៩.២០០	៥.៣៨៥	៤.៤២៧
ម្ហូបអាហារ និងភេសជ្ជៈ	១.៣១៧	១.២៦១	១.៦០៨	១.៨០០	៥.៩៨៦	១.៥៦២	១.៤៥២	១.៨៨២	២.០២៨	៦.៩២៦	១.៧៧៤	១.៥២២
សមតុល្យគណនីទំនិញ	-៤.០៣១	-២.០៥៥	-១.៨៩៧	-៤.២៧៥	-១២.២៦៦	-២.៧៥១	-៦.៦៣៤	-៨៥៥	-៤.០៤០	-១៨.៣០៨	-៥.០៤៦	-៤.៩០៦
*រាប់បញ្ចូលទិន្នន័យជាតិស្ថានបន្ថែម												
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.០៨៤	៤.១០៥	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២	៤.០១៩	៤.០០៨

តារាង៣ ៖ ជំនួយទូទាត់ “គណនីសេវា”

គិតជាប៊ីលានរៀល												
គណនីសេវា	ត្រីមាសទី១-២៣	ត្រីមាសទី២-២៣	ត្រីមាសទី៣-២៣	ត្រីមាសទី៤-២៣	២០២៣	ត្រីមាសទី១-២៤	ត្រីមាសទី២-២៤	ត្រីមាសទី៣-២៤	ត្រីមាសទី៤-២៤	២០២៤	ត្រីមាសទី១-២៥	ត្រីមាសទី២-២៥
ឥណទាន												
សេវាកម្មឆ្លុះសាលលើធាតុចូលរូបវន្តកាន់កាប់ដោយអនិវាសន៍	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាថែទាំ និងជួសជុល n.i.e.	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាដឹកជញ្ជូន	៨៨៨	៨៦៦	៨៧៦	៨២១	១.៩២១	៨៧៨	៨៨៨	៦៩៣	៦៩៧	២.៥២	៧១៣	៦១៧
សេវាធ្វើដំណើរ	៣.២៦៧	៣.២៨៧	២.៨៨២	៣.២៦៧	១២.៦៧៣	៣.៦៧៨	៣.៨០៩	៣.៦១៦	៨.១០៥	១៨.៨០៩	៨.៣៩៥	៣.៨៨២
សេវាសាងសង់	១១៥	១២២	១៨៥	៨០	៨៦២	៨៦	៨៧	៨២	១០៣	២៨៩	៨៩	៦១
សេវាធានារ៉ាប់រង និងសេវាធននិវត្តន៍	១៥	១៨	១០	៥	៨៣	១	៦	១	៩	១៧	២៩	៤
សេវាហិរញ្ញវត្ថុ	១៨	២១	១៣	៣៦	៨៩	២២	១២	៧	៤	៨៨	២២	៤
សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា n.i.e.	៣១	១៥	៩	២៥	៧៩	១២	៦	៤	៧	២៩	៥	៥
សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន	២១២	៣០៣	២០៣	២៦២	៩៨១	២៩៥	២៣៥	៨០៧	៣៨១	១.២៧៨	២២៧	២២៨
សេវាកាណាដ្ឋកម្មផ្សេងៗ	១៦១	១៣៩	១២៥	១៦៨	៥៩៣	១៣២	១៨៦	១៦២	១៥៦	៥៩៦	១៥៨	២០០
សេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត	១១	១៣	២	២	២៧	២	៣	១	១	៧	១	១
ទំនិញ និងសេវាផ្លាស់ប្តូរ n.i.e.	១០១	១០០	៧១	៧៣	៣៨៤	១៣៣	១៦៦	១៦២	១៧៨	៦៣៩	១៩២	១៨៨
ឥណទានសរុប	៨.៣៨៩	៨.៤៥១	៧.៩៣៦	៨.៤៣៨	១៧.២១៣	៨.៨៩១	៨.៨៨៦	៨.១០៥	៨.៦០២	២០.១៨៩	៨.៨៣០	៨.១៩០
ឥណពន្ធ												
សេវាកម្មឆ្លុះសាលលើធាតុចូលរូបវន្តកាន់កាប់ដោយអនិវាសន៍	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាថែទាំ និងជួសជុល n.i.e.	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាដឹកជញ្ជូន	១.៣៨៨	១.៤៣១	១.៣៩៩	១.៤២៨	៥.៦១៨	១.៤៨៨	១.៥២៣	១.៥៣៦	១.៦	៦.១៨៨	១.៦០១	១.៦៣៧
សេវាធ្វើដំណើរ	៧២០	៧៩០	៩០៦	៨៧៨	៣.២៩១	៧៥៦	៨៥១	៨១២	៨៨៣	៣.២៧៣	៧៩៩	៦៨៤
សេវាសាងសង់	៨៦	៦២	៧១	៦២	២៨២	៧០	៧៦	១០៦	៩៧	៣៨៩	៨៧	៤៦
សេវាធានារ៉ាប់រង និងប្រាក់សេវាធននិវត្តន៍	១៩០	២០៩	២១២	២៤៨	៨៨៩	២១៦	២៤៦	២៣០	២៩៨	៩៩០	២៥៨	២៧៥
សេវាហិរញ្ញវត្ថុ	២៧	១៥	២៣	៣១	៩៦	៣០	៣២	៥៣	៣២	១៤៦	១៣	១០
សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា n.i.e.	៥២	៧៩	៥៨	៦០	២៤៨	៥៩	៦០	១០៥	៨៤	៣០៨	៩២	៥៩
សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន	១៨៧	១៧១	១៧២	១៧៤	៧០៣	១៧២	១៦៧	១៦៦	១៥៨	៦៦៤	១៧៣	១៦៥
សេវាកាណាដ្ឋកម្មផ្សេងៗ	៩៩	១៥៣	១០៧	១៥៣	៥១២	១៣០	១៨០	៨៧	១០២	៤៥៩	១០២	៩៣
សេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត	៨	២	១	៣	១៤	១	១	០	២	៤	១	០
ទំនិញ និងសេវាផ្លាស់ប្តូរ n.i.e.	២១	៤១	៧០	៤៨	១៨០	៤១	៥០	៣២	៥២	១៧៦	៣៨	៣៨
ឥណពន្ធសរុប	២.៧៤៤	២.៩៥៤	៣.០១៧	៣.០៨៣	១១.៤	២.៩៦	៣.១៥៦	៣.១២៧	៣.២៧៨	១២.៥១៨	៣.១២៣	៣.០០៨
សមតុល្យ												
សេវាកម្មឆ្លុះសាលលើធាតុចូលរូបវន្តកាន់កាប់ដោយអនិវាសន៍	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាថែទាំ និងជួសជុល n.i.e.	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាដឹកជញ្ជូន	-៨៩៧	-៩៦៦	-៩២៣	-៩០៧	-៣.៦៩៣	-៩១០	-៩៦៩	-៨៨៣	-៩០៣	-៣.៦២៥	-៨៨៨	-១.០១៩
សេវាធ្វើដំណើរ	២.៥៨៧	២.៤៧៧	១.៩៧៦	២.៣៩២	៩.៣៨២	២.៩១៩	២.៥៥៨	២.៨០៤	៣.២៥១	១១.៥៣៦	៣.៥៩៦	៣.១៩៨
សេវាសាងសង់	២៩	៦០	៧៣	១៨	១៨០	-២៤	-២៩	-៥៥	៦	-១០០	៤២	១៥
សេវាធានារ៉ាប់រង និងប្រាក់សេវាធននិវត្តន៍	-១៧៥	-១៩៥	-២០១	-២៤៤	-៨១៦	-២១៦	-២៤០	-២២៨	-២៨៨	-៩៧៣	-២២៩	-២៧១
សេវាហិរញ្ញវត្ថុ	-៨	៦	-១០	៤	-៧	-៨	-១៩	-៤៦	-២៧	-១០១	៩	-៧
សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា n.i.e.	-២១	-៦៤	-៤៨	-៣៥	-១៦៩	-៤៧	-៥៤	-១០១	-៧៧	-២៧៩	-៨៧	-៥៣
សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន	២៦	១៣២	៣១	៨៩	២៧៧	១២២	៦៨	២៥២	១៨៣	៦១៥	៥៤	៦៣
សេវាកាណាដ្ឋកម្មផ្សេងៗ	៦៣	-១៤	១៨	១៤	៨១	២	៦	៧៥	៥៤	១៣៧	៥៦	១០៧
សេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត	៣	១០	១	-១	១៣	០	២	១	-១	២	០	១
ទំនិញ និងសេវាផ្លាស់ប្តូរ n.i.e.	៨០	៥៨	១	២៥	១៦៤	៩២	១១៦	១២៩	១២៦	៤៦៤	១៥៤	១៥០
សមតុល្យគណនីសេវា	១.៦៤៥	១.៤៩៦	៩១៨	១.៣៥៤	៥.៤១៨	១.៩៣១	១.៨៣៩	១.៩៧៨	២.៣២៣	៧.៦៧៦	២.៧០៧	២.១៤២
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.០៨៤	៤.១០៥	៤.១៣៤	៤.១១៥	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២	៤.០១៥	៤.០៨៤

តារាង៤ ៖ ជញ្ជីងទូទាត់ “គណនីចំណូលបឋម”

គិតជាប៊ីលានរៀល												
គណនីចំណូលបឋម	ត្រីម-២៣	ត្រីម-២៣	ត្រីម-២៣	ត្រីម-២៣	២០២៣	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	២០២៤	ត្រីម-២៤	ត្រីម-២៤
ឥណទាន												
ប្រាក់បៀវត្សនិយោជិត	១០៧	១១៣	១៣៧	១៥១	៥០៨	១៣២	១៣០	១៣៣	១១០	៥០៨	១៣៥	៦៦
ចំណូលពីការវិនិយោគ	៤១១	៤១៩	៤០៩	២៦១	១.៥០០	៥១៦	៥៦០	៥៩៩	៣០២	១.៩៧៥	៥៦៣	៧១៩
វិនិយោគផ្ទាល់	៣៩	៥១	៤៣	៣៤	១៦៤	៥៦	៤៦	៤២	៣០	២១៤	៤៦	១៤៦
ចំណូលពីហ៊ុន	៣៩	៥១	៤៣	៣៤	១៦៤	៥៦	៤៦	៤២	៣០	២១៤	៤៦	១៤៦
ការប្រាក់	មិនមាន	មិនមាន	មិនមាន	មិនមាន	០	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគលើផលបត្រ	៤២	៥	០	២	៤៩	០	០	១	០	១	០	០
វិនិយោគផ្សេងទៀត	១២	១	៦	៣	២៣	១៤	៤៩	៣	៤	៦៩	២	២
ទ្រព្យសកម្មជាទុនបម្រុងបរទេស	៣១៧	៣៦២	៣៦០	២២១	១.២៦០	៤៥៦	៤៦៥	៥១៣	២៦៨	១.៦៩០	៤១៤	៥៧១
ចំណូលបឋមផ្សេងៗ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទានសរុប	៥១៧	៥៣២	៥៤៦	៤១២	២.០០៨	៦៤៨	៦៩០	៧៣២	៤១២	២.៤៧៩	៥៩៨	៧៨៤
ឥណទន្ធ												
ប្រាក់បៀវត្សនិយោជិត	២២៩	២៣០	២៣២	២៣១	៩២១	២០៦	២០៨	២០៤	២០៦	៨២៥	១៧១	១៧៥
ចំណូលពីការវិនិយោគ	១.៤០៧	១.២៦០	១.១០៨	៨២៥	៥.០០១	៧៣៧	៥៥១	៤៣៨	៩៨៨	៣.១១៦	១.១៧៥	១.៣៩៨
វិនិយោគផ្ទាល់	១.៦២៦	១.១៧៩	៩១៧	៧៣៤	៤.៤៥៦	៥៥៩	៤៧៣	៦០៩	៤៨១	២.៥២៥	៩៩០	១.៣១៣
ចំណូលពីហ៊ុន	១.៦២៦	១.១៧៩	៩១៧	៧៣៤	៤.៤៥៦	៥៥៩	៤៧៣	៦០៩	៤៨១	២.៥២៥	៩៩០	១.៣១៣
ការប្រាក់	០	០	០	០	០	០	០	០	០	០	០	០
វិនិយោគលើផលបត្រ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	១៨១	៨១	១៩១	៩២	៥៤៥	១៧៨	៧៨	២២៩	១០៦	៥៩១	១៨៦	៨៦
ទ្រព្យសកម្មជាទុនបម្រុងបរទេស	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ចំណូលបឋមផ្សេងៗ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទន្ធសរុប	២.០៣៦	១.៤៩០	១.៣៤០	១.០៥៦	៥.៩២២	៩៨៣	៧៦០	១.០៤២	១.១៩៤	៣.៩៤១	១.៣៥៦	១.៥៧៣
សមតុល្យ												
ប្រាក់បៀវត្សនិយោជិត	-១២២	-១១៧	-៩៥	-៧៩	-៤១៣	-៧៤	-៧៩	-៧១	-៩៦	-៣២០	-៣៥	-១០៩
ចំណូលពីការវិនិយោគ	-១.៣៩៦	-៤៤២	-៦៩៩	-៥៦៤	-៣.៥០១	-២២២	៩	-២៣៩	-៦៨៥	-១.១៤១	-៧១២	-៦៨០
វិនិយោគផ្ទាល់	-១.៥៨៦	-១.១២៨	-៨៧៤	-៦៩៩	-៤.២៨៨	-៥០៣	-៤២៧	-៥២៧	-៨៥១	-២.៣១១	-៩៥៣	-១.១៦៧
ចំណូលពីហ៊ុន	-១.៥៨៦	-១.១២៨	-៨៧៤	-៦៩៩	-៤.២៨៨	-៥០៣	-៤២៧	-៥២៧	-៨៥១	-២.៣១១	-៩៥៣	-១.១៦៧
ការប្រាក់	០	០	០	០	០	០	០	០	០	០	០	០
វិនិយោគលើផលបត្រ	៤២	៥	០	២	៤៩	០	០	១	០	១	០	០
វិនិយោគផ្សេងទៀត	-១៦៩	-៤០	-១៨៥	-៨៩	-៥២២	-១៦៥	-៣០	-២២៥	-១០២	-៥២២	-១៨៣	-៨៤
ទ្រព្យសកម្មជាទុនបម្រុងបរទេស	៣១៧	៣៦២	៣៦០	២២១	១.២៦០	៤៥៦	៤៦៥	៥១៣	២៦៨	១.៦៩០	៤១៤	៥៧១
ចំណូលបឋមផ្សេងៗ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យគណនីចំណូលបឋម	-១.៥១៤	-៩៥៨	-៧៩៤	-៦៤៤	-៣.៩១៤	-២៩៥	-៧០	-៣១១	-៧៨២	-១.៤៦១	-៧៨៨	-៧៨៩
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.០៨៤	៤.១០៥	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២	៤.០១៩	៤.០០៨

តារាង ៖ បញ្ជីឧត្តរាត "បំណុលបន្ទាប់បន្សំ"

ចំណូលបន្ទាប់បន្សំ											គិតជាប័ណ្ណរៀល	
ឥណទាន												
រដ្ឋាករធានាទូទៅ	៥៦៤	៥៦៧	៥៦៥	៥៦៦	៥៦៣	២០២៣	ត្រី១-២៤	ត្រី២-២៤	ត្រី៣-២៤	ត្រី៤-២៤	២០២៤	ត្រី១-២៥
	៣.០២១	២.៩៦៦	២.៩៣១	២.៩៧៣	២.៩៧៣	១១.៨៩១	២.៩៥៣	២.៩២៤	៣.០៥៩	៣.០១៥	១១.៩៥១	៣.០១០
ក្នុងនោះរួមមាន ៖												
ប្រាក់បង្កើនរបស់ពលករ												
២.៦២៤	២.៥៧៤	២.៥២៦	២.៥៨២	២.៥៨២	១០.៣០៦	២.៥៨៦	២.៥៣២	២.៦៨៩	២.៦៥៩	១០.៤៦៦	២.៧២៧	២.៧៩៧
៣.៥៨៥	៣.៥៩៣	៣.៥៥៦	៣.៥៩៦	៣.៥៩៦	១៥.០៣០	៣.៥៥៨	៣.៥២៧	៣.៥២៧	៣.៥៧៧	១៣.៨៩៩	៣.៥២៣	៣.៥៥១
ឥណទាន												
៣	៣២	២២	៥០	៥០	១០៧	២៤	១៩	៩	៥២	១០៤	៤	១៩
២១៦	២២៣	២០១	២៣៧	២៣៧	៨៧៨	២០៣	១៨៥	១៣៤	២១០	៧៣៣	២១៤	១៩០
ក្នុងនោះរួមមាន ៖												
ប្រាក់បង្កើនរបស់ពលករ												
២១១	២២០	១៨៥	២៣១	២៣១	៨៤៧	១៩៦	១៨២	១២៥	២០២	៧០៥	២០៧	១៨៥
២១៩	២៥៥	២២៣	២៨៧	២៨៧	៩៨៥	២២៧	២០៥	១៤៣	២៦២	៨៣៧	២១៨	២០៩
សមតុល្យ												
រដ្ឋាករធានាទូទៅ	៥៦០	៥៩៥	៥០៣	៤៧៣	២.០៣២	៤៨២	៤៥៣	៤៥៩	៤១០	១.៨០៤	៤១០	៣៥៥
ផ្សេងទៀត	២.៨០៥	២.៧៤២	២.៧៣០	២.៧៣៦	១១.០១៣	២.៧៥០	២.៧៣៩	២.៩២៥	២.៨០៥	១១.២១៩	២.៧៩៦	២.៨៨៧
ក្នុងនោះរួមមាន ៖												
ប្រាក់បង្កើនរបស់ពលករ												
២.៤១៣	២.៣៥៤	២.៣៤១	២.៣៥១	២.៣៥១	៩.៥៥៩	២.៣៩០	២.៣៥០	២.៤៦៣	២.៤៥៧	៩.៧៦០	២.៤១៩	២.៦១២
៣.៣៦៦	៣.២៣៨	៣.២៣៣	៣.២៣៣	៣.២០៩	១៣.០៤៦	៣.២៣២	៣.១៩២	៣.៣៨៤	៣.២១៦	១៣.០២២	៣.២០៦	៣.២៥២
សមតុល្យចំណូលបន្ទាប់បន្សំ												
៤.០៨៥	៤.១០៥	៤.១៣៤	៤.១១៩	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៥៥	៤.០៧២	៤.០១៩	៤.០០៨

តារាង ៖ ជញ្ជីងទូទាត់ "គណនីដើមទុន"

គិតជាចំណនរៀល												
ឆ្នាំរៀបចំ	ត្រីមាស ១-២៣	ត្រីមាស ២-២៣	ត្រីមាស ៣-២៣	ត្រីមាស ៤-២៣	២០២៣	ត្រីមាស ១-២៤	ត្រីមាស ២-២៤	ត្រីមាស ៣-២៤	ត្រីមាស ៤-២៤	២០២៤	ត្រីមាស ១-២៥	ត្រីមាស ២-២៥
គណនីដើមទុន												
គណនីដើមទុន												
លទ្ធកម្ម និងការលក់ឬផ្ទេរទ្រព្យសកម្មមិនមែន ផលិតកម្ម និងមិនមែនហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បង្វែរដើមទុន	១៥២	១៥៣	១៥៤	១៥៤	៥៧៥	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣
រដ្ឋាភិបាលទូទៅ	១៥២	១៥៣	១៥៤	១៥៤	៥៧៥	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣
សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ*	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
គណនីដើមទុនសរុប	១៥២	១៥៣	១៥៤	១៥៤	៥៧៥	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣
គណនី												
លទ្ធកម្ម និងការលក់ឬផ្ទេរទ្រព្យសកម្មមិនមែន ផលិតកម្ម និងមិនមែនហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បង្វែរដើមទុន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
រដ្ឋាភិបាលទូទៅ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ*	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
គណនីសរុប	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យ												
លទ្ធកម្ម និងការលក់ឬផ្ទេរទ្រព្យសកម្មមិនមែន ផលិតកម្ម និងមិនមែនហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បង្វែរដើមទុន	១៥២	១៥៣	១៥៤	១៥៤	៥៧៥	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣
រដ្ឋាភិបាលទូទៅ	១៥២	១៥៣	១៥៤	១៥៤	៥៧៥	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣
សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ*	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យគណនីដើមទុន	១៥២	១៥៣	១៥៤	១៥៤	៥៧៥	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣
*សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ អង្គភាពគ្រួសារ ស្ថាប័នមិនមែនរដ្ឋាភិបាលដែលបម្រើដល់អង្គភាពគ្រួសារ												
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៥.០៨៥	៥.១០៥	៥.១៣៥	៥.១១៥	៥.១១១	៥.០៧២	៥.០៨៣	៥.០៩០	៥.០៨៥	៥.០៧២	៥.០១៥	៥.០០៨

តារាង៧ ៖ ជំនួយទូទាត់ "គណនីហិរញ្ញវត្ថុ"

គិតជាប៊ីលានរៀល												
គណនីហិរញ្ញវត្ថុ	ត្រីមាសទី១-២០២៣	ត្រីមាសទី២-២០២៣	ត្រីមាសទី៣-២០២៣	ត្រីមាសទី៤-២០២៣	២០២៣	ត្រីមាសទី១-២០២៤	ត្រីមាសទី២-២០២៤	ត្រីមាសទី៣-២០២៤	ត្រីមាសទី៤-២០២៤	២០២៤	ត្រីមាសទី១-២០២៥	ត្រីមាសទី២-២០២៥
កម្ពុជាវិនិយោគ នៅក្រៅប្រទេស												
(ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ)												
វិនិយោគផ្ទាល់នៅក្រៅប្រទេស	២០៣	១០៣	៩៦	២២០	៦២២	១៣៤	១៥១	២៥៦	១៥៩	៧០០	១៦០	១៣៣
វិនិយោគលើផលបត្រនៅក្រៅប្រទេស	១១៥	១.០៥៥	២១២	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៣	-៩០២	១៣៧
វិនិយោគផ្សេងទៀតនៅក្រៅប្រទេស	៤.៦៤២	-៦៤	២.២៩៤	៥.៦៧២	១២.៥៤៤	៤.២៨៦	-៣៥៦	៥.៦៤៤	-៣.៤២៣	៦.១០៦	៥.២៣៦	៩០៦
ទ្រព្យសកម្មជាទុនបម្រុង*	-៣២៤	១.៣៦៨	-៩៣៣	១៨៦	២៩៧	-៦៣៩	-១៧៤	២៨៨	២.២៧២	១.៧៦៣	៤៩៥	១.៥៩៨
សរុប	៤.៦៣៦	២.៤៦១	១.៦៦៨	៦.១៣៤	១៤.៩០០	៣.២៥៥	-៧៦	៧.៩២៩	-៥១០	១០.៥៦២	៤.៩៥៩	២.៧៧៤
ការវិនិយោគ នៅកម្ពុជា												
(ទ្រព្យសកម្មសុទ្ធ)												
វិនិយោគផ្ទាល់នៅកម្ពុជា	៤.៥៦៩	៤.០០៩	៣.៥៣៥	៤.១៥៣	១៦.២៦៧	៣.៩៤៣	៣.៤១៤	៥.៤២៣	៥.១១៤	១៧.៤៩៧	៤.១២៨	៤.៩០៣
វិនិយោគលើផលបត្រនៅកម្ពុជា	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀតនៅកម្ពុជា	១.៨៩៥	-២	-១.៥៦៩	១១៣	៤៣៦	-១.៦៤៤	-១.៧៧៣	-៣៨២	-១.០៦៦	-៤.៨៦៦	-២.៨៤៤	៤៧០
សរុប	៦.៤៦៤	៤.០០៧	១.៩៦៦	៤.២៦៦	១៦.៧០៦	២.២៩៩	១.៦៤១	៥.០៤១	៤.០៤៨	១៣.០៣១	១.២៨៤	៥.៣៧៣
សមតុល្យ												
(ទ្រព្យសកម្មសុទ្ធដកទ្រព្យសកម្មសុទ្ធ)												
វិនិយោគផ្ទាល់	-៤.៣៦៦	-៣.៩០៦	-៣.៤៤០	-៣.៩៣៣	-១៥.៦៤៥	-៣.៨០៩	-៣.២៦៣	-៥.១៦៨	-៤.៩៥៤	-១៧.១៩៧	-៣.៩៦៨	-៤.៧៧០
វិនិយោគលើផលបត្រ	១១៥	១.០៥៥	២១២	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៣	-៩០២	១៣៧
វិនិយោគផ្សេងទៀត	២.៧៤៨	-៦២	៣.៨៦៣	៥.៥៩៩	១២.១០៧	៥.៩៣០	១.៤១៧	៦.០២៦	-២.៣៨៦	១០.៩៧៣	៤.០៨០	៤៣៧
ទ្រព្យសកម្មជាទុនបម្រុង*	-៣២៤	១.៣៦៨	-៩៣៣	១៨៦	២៩៧	-៦៣៩	-១៧៤	២៨៨	២.២៧២	១.៧៦៣	៤៩៥	១.៥៩៨
សមតុល្យគណនីហិរញ្ញវត្ថុ	-១.៨២៨	-១.៥៤៦	-២៩៨	១.៨៦៨	-១.៨០៣	៩៥៦	-១.៧១៧	២.៨៨៧	-៤.៥៥៧	-២.៤៦៩	៣.៧០៥	-២.៥៩៩
*រាប់បញ្ចូលមាស និងសិទ្ធិដកពិសេស												
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.០៨៤	៤.១០៥	៤.១៣៥	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២	៤.០១៩	៤.០០៨

តារាង ៖ ស្ថានភាពវិនិយោគអន្តរជាតិ

គិតជាប៊ីលានរៀល												
ស្ថានភាពវិនិយោគអន្តរជាតិ	ត្រី១-២៣	ត្រី២-២៣	ត្រី៣-២៣	ត្រី៤-២៣	២០២៣	ត្រី១-២៤	ត្រី២-២៤	ត្រី៣-២៤	ត្រី៤-២៤	២០២៤	ត្រី១-២៥	ត្រី២-២៥
ទ្រព្យសកម្មសរុប	១២១.៧៦២	១២៤.១៦៥	១២៥.៣០៥	១៣៧.១៥៥	១៣៧.១៥៥	១៣៤.៦៦៥	១៥០.៦៣២	១៥១.៥៥១	១៥១.៥៥៥	១៥១.៥៥៥	១៥១.៥៥៥	១៦៤.៣៦៧
វិនិយោគផ្ទាល់	៥.៥៦២	៥.៧៦៧	៥.៥៤៣	៦.០១៥	៦.០១៥	៦.០៤៤	៦.៣៤៦	៦.៥២១	៦.៦២៦	៦.៦២៦	៦.៧៤០	៦.៤៥៣
ភាគហ៊ុន	៥.៥៦២	៥.៧៦៧	៥.៥៤៣	៦.០១៥	៦.០១៥	៦.០៤៤	៦.៣៤៦	៦.៥២១	៦.៦២៦	៦.៦២៦	៦.៧៤០	៦.៤៥៣
បំណុល	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគលើផលបត្រ	៥.៣៧២	៥.៥១៥	៥.៧៣២	៥.៥៥០	៥.៥៥០	៥.៣២៥	៥.៧៣៥	៧.៤៥០	៧.៥១៤	៧.៥១៤	៦.៥៥៥	៧.១៥០
ភាគហ៊ុន	៣.៥២២	៣.៦០៦	៣.៦៣២	៣.៧៥២	៣.៧៥២	៣.៧៥៥	៣.៤៥២	៤.១០៤	៤.២៦៥	៤.២៦៥	៤.៣១៧	៤.៤១៦
បំណុល	៤៥០	១.៩១៣	២.១០០	២.០៥៥	២.០៥៥	១.៥៧១	១.៤៥២	៣.៣៤៥	៣.២៤៩	៣.២៤៩	២.២៣៣	២.៧៣៤
និស្សន្ទហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	៣៤.១៥៦	៣៦.៥៦៥	៣៥.១៥១	៤៣.៥៥៧	៤៣.៥៥៧	៤៧.៥៥៥	៤៦.៣២៧	៥២.៥៥០	៥២.៤២១	៥២.៤២១	៤៥.៥៥៥	៥០.៤០៧
ហ៊ុនផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ប្រាក់បញ្ញើ និងបរិយវត្ថុ	៣២.៦៣០	៣៣.៤៥២	៣៥.៥៦៥	៤០.៥៥៥	៤០.៥៥៥	៤៣.៥៥៦	៤៣.១៥៧	៤៥.៥២០	៤២.៥៦២	៤២.៥៦២	៤៦.១៥០	៤៧.៣៥៥
ប្រាក់កម្ចី	០	០	០	០	០	០	០	០	០	០	០	០
ឥណទាន និងបុរេប្រទានពាណិជ្ជកម្ម	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
គណនីត្រូវទារផ្សេងទៀត	៥.៥៦៧	៣.៥២៧	៣.២២២	៣.០៥២	៣.០៥២	៣.៤៦៤	៣.១៧០	៣.៥១០	៣.៤២៥	៣.៤២៥	៣.៤០៤	៣.៤៥៥
ទ្រព្យសកម្មជាទុនបម្រុងបរទេស	៧៣.៦៣២	៧៥.៥១០	៧៥.៥៣២	៨១.៦៥៣	៨១.៦៥៣	៧៥.៤០២	៨២.២២៥	៨៥.១៥០	៨០.៧០៥	៨០.៧០៥	៨៥.៥៥៧	៨៥.៥១៤
ទ្រព្យសកម្មសរុប	២៧៥.២០៦	២៨៧.៥៦៣	២៨៥.០៥០	២៩០.២៥៣	២៩០.២៥៣	២៨៧.៦៤៥	២៩២.៥៥២	២៩៥.៥៥៣	២៩៥.២៥៥	២៩៥.២៥៥	២៩៥.២៥៥	២៩៥.២៥៥
វិនិយោគផ្ទាល់	១៤៤.២៤៤	១៥២.៦៦៣	១៥៥.៧២០	១៥៧.៤៧៥	១៥៧.៤៧៥	២០០.០៤៣	២០៦.៤៦៥	២០៥.៦៥២	២១២.២២១	២១២.២២១	២១៤.១៧៦	២២០.២៤៥
ភាគហ៊ុន	១៤៣.៥៥៥	១៥០.៥០២	១៥៣.៥៦២	១៥៦.១៣៣	១៥៦.១៣៣	១៥៥.៣១៥	២០៥.១១២	២០៧.៥៥០	២១០.៥០៤	២១០.៥០៤	២១២.៥៧០	២១៨.៥៣៧
បំណុល	១.៧២៥	១.៧៦១	១.៧៥៨	១.៧៤១	១.៧៤១	១.៧២៤	១.៧៥៣	១.៧៣២	១.៧១៧	១.៧១៧	១.៧០៦	១.៧១១
វិនិយោគលើផលបត្រ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ភាគហ៊ុន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បំណុល	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
និស្សន្ទហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	៥២.៥២២	៥៥.៥០០	៥២.៣៦១	៥២.៥៥០	៥២.៥៥០	៥៧.៦៥០	៥៦.០៧៦	៥៥.១៧១	៥៣.០៧៧	៥៣.០៧៧	៥៥.៥៥០	៥៧.៥៧១
ហ៊ុនផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ប្រាក់បញ្ញើ និងបរិយវត្ថុ	១៤.៤៦០	១៥.៤៦៣	១៥.៣៧៥	១៧.៤៦១	១៧.៤៦១	១៧.០៥៣	១៦.៧៥៥	១៦.០៧៧	១៥.៤៦៦	១៥.៤៦៦	១៥.៤០៦	១៥.៤៥៥
ប្រាក់កម្ចី	៧៣.០៧៥	៧៥.០៣៥	៧២.៦០៦	៧៣.១៦៣	៧៣.១៦៣	៦៥.២៣៣	៦៧.៥២០	៦៧.៦៥៣	៦៥.៤៧៥	៦៥.៤៧៥	៦២.២៦៣	៦២.១២៥
ឥណទាន និងបុរេប្រទានពាណិជ្ជកម្ម	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
គណនីត្រូវសងផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សិទ្ធិដកពិសេស	១.៣៤៧	១.៤០៣	១.៣៧៧	១.៣៥៦	១.៣៥៦	១.៣៦៥	១.៣៧៧	១.៤០០	១.៣៣៧	១.៣៣៧	១.៣៥០	១.៤០១
ស្ថានភាពវិនិយោគអន្តរជាតិសរុប	-១៥២.៤៤៤	-១៦៣.៣៤៥	-១៦២.៧៧១	-១៥៣.១៣៥	-១៥៣.១៣៥	-១៥៥.៤១៥	-១៥២.៣០៥	-១៥៣.៣១២	-១៥៣.៧៥៥	-១៥៣.៧៥៥	-១៥៣.៧១០	-១៣៥.៤៥២
វិនិយោគផ្ទាល់	-១៧៥.៧២៣	-១៨៦.៤៥៦	-១៨៥.៤៧៧	-១៩១.៤៥៥	-១៩១.៤៥៥	-១៩៣.៥៥៥	-២០០.៤២០	-២០៣.១៦១	-២០៥.៥៥៥	-២០៥.៥៥៥	-២០៧.៥៣៥	-២១១.៣៥៥
ភាគហ៊ុន	-១៧៧.៥៥៣	-១៨៥.១៣៦	-១៨៤.១៥៥	-១៩០.១១៧	-១៩០.១១៧	-១៩២.២៣១	-១៩៥.៧៦៦	-២០១.៥២៥	-២០៣.៧៧៥	-២០៣.៧៧៥	-២០៥.៧៣០	-២១១.៦៤៥
បំណុល	-១.៧២៥	-១.៧៦១	-១.៧៥៨	-១.៧៤១	-១.៧៤១	-១.៧២៤	-១.៧៥៣	-១.៧៣២	-១.៧១៧	-១.៧១៧	-១.៧០៦	-១.៧១១
វិនិយោគលើផលបត្រ	៤.៣៧២	៥.៥១៥	៥.៧៣២	៥.៥៥០	៥.៥៥០	៥.៣២៥	៥.៧៣៥	៧.៤៥០	៧.៥១៤	៧.៥១៤	៦.៥៥៥	៧.១៥០
ភាគហ៊ុន	៣.៥២២	៣.៦០៦	៣.៦៣២	៣.៧៥២	៣.៧៥២	៣.៧៥៥	៣.៤៥២	៤.១០៤	៤.២៦៥	៤.២៦៥	៤.៣១៧	៤.៤១៦
បំណុល	៤៥០	១.៩១៣	២.១០០	២.០៥៥	២.០៥៥	១.៥៧១	១.៤៥២	៣.៣៤៥	៣.២៤៩	៣.២៤៩	២.២៣៣	២.៧៣៤
និស្សន្ទហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	-៥៥.៧២៥	-៥៧.៥៣១	-៥៣.១៦៥	-៥៥.៤៥៣	-៥៥.៤៥៣	-៤០.១៤៧	-៣៥.៧៥៥	-៣២.៧៥១	-៣៦.៧៧៧	-៣៦.៧៧៧	-២៥.៤៧២	-២៥.១៦៥
ហ៊ុនផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ប្រាក់បញ្ញើ និងបរិយវត្ថុ	១៤.១៧០	១៤.៥៤០	១៧.៥៥៥	២២.៦៤៥	២២.៦៤៥	២៦.៥៥២	២៦.៣៧៧	៣២.៤៥២	២៦.៥៥៧	២៦.៥៥៧	៣០.៣៣៤	៣១.៥១៤
ប្រាក់កម្ចី	-៧៣.០៧៥	-៧៥.០៣៥	-៧២.៦០៦	-៧៣.១៦៣	-៧៣.១៦៣	-៦៥.២៣៣	-៦៧.៥២០	-៦៧.៦៥៣	-៦៥.៤៧៥	-៦៥.៤៧៥	-៦២.២៦៣	-៦២.១២៥
ឥណទាន និងបុរេប្រទានពាណិជ្ជកម្ម	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
គណនីត្រូវទារ/ត្រូវសងផ្សេងទៀត	៥.៥៦៧	៣.៥២៧	៣.២២២	៣.០៥២	៣.០៥២	៣.៤៦៤	៣.១៧០	៣.៥១០	៣.៤២៥	៣.៤២៥	៣.៤០៤	៣.៤៥៥
សិទ្ធិដកពិសេស	-១.៣៤៧	-១.៤០៣	-១.៣៧៧	-១.៣៥៦	-១.៣៥៦	-១.៣៦៥	-១.៣៧៧	-១.៤០០	-១.៣៣៧	-១.៣៣៧	-១.៣៥០	-១.៤០១
ទ្រព្យសកម្មជាទុនបម្រុង	៧៣.៦៣២	៧៥.៥១០	៧៥.៥៣២	៨១.៦៥៣	៨១.៦៥៣	៧៥.៤០២	៨២.២២៥	៨៥.១៥០	៨០.៧០៥	៨០.៧០៥	៨៥.៥៥៧	៨៥.៥១៤
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.០៥៧	៤.១៣១	៤.១២៥	៤.០៥៥	៤.០៥៥	៤.០៥៥	៤.១១៤	៤.០៦៣	៤.០៣០	៤.០៣០	៤.០០២	៤.០១៣

តារាង ៖ បំណុលក្រៅប្រទេស បែងចែកតាមប្រភេទ

គិតជាប៊ីលានរៀល

បំណុលក្រៅប្រទេស	ត្រីម-២៣	ត្រីម-២៣	ត្រីម-២៣	ត្រីម-២៣	២០២៣	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	២០២៤	ត្រីម-២៤	ត្រីម-២៤
រដ្ឋាភិបាលទូទៅ	៤១.៦២៤	៤៤.១១៤	៤៣.៩៩២	៤៥.៦៩៣	៤៥.៦៩៣	៤៤.៤៩៣	៤៥.៩២០	៤៧.៤៨២	៤៤.០០៧	៤៤.០០៧	៤៤.៣៨៥	៥០.៣១៨
កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ	០	០	០	០	០	០	០	០	០	០	០	០
ប្រាក់បញ្ញើ និងរូបិយវត្ថុ	០	០	០	០	០	០	០	០	០	០	០	០
មូលបត្របំណុល	០	០	០	០	០	០	០	០	០	០	០	០
ប្រាក់កម្ចី	៤១.៦២៤	៤៤.១១៤	៤៣.៩៩២	៤៥.៦៩៣	៤៥.៦៩៣	៤៤.៤៩៣	៤៥.៩២០	៤៧.៤៨២	៤៤.០០៧	៤៤.០០៧	៤៤.៣៨៥	៥០.៣១៨
ឥណទានពាណិជ្ជកម្ម	០	០	០	០	០	០	០	០	០	០	០	០
បំណុលត្រូវសងផ្សេងទៀត	០	០	០	០	០	០	០	០	០	០	០	០
ធនាគារជាតិនៃកម្ពុជា	១.៣៨៧	១.៤០៣	១.៣៧៧	១.៣៩៦	១.៣៩៦	១.៣៦៥	១.៣៧៧	១.៤០០	១.៣៣៧	១.៣៣៧	១.៣៥០	១.៤០២
កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ	១.៣៨៧	១.៤០៣	១.៣៧៧	១.៣៩៦	១.៣៩៦	១.៣៦៥	១.៣៧៧	១.៤០០	១.៣៣៧	១.៣៣៧	១.៣៥០	១.៤០១
ប្រាក់បញ្ញើ និងរូបិយវត្ថុ	០	០	០	០	០	០	០	០	០	០	០	០
មូលបត្របំណុល	០	០	០	០	០	០	០	០	០	០	០	០
ប្រាក់កម្ចី	០	០	០	០	០	០	០	០	០	០	០	០
ឥណទានពាណិជ្ជកម្ម	០	០	០	០	០	០	០	០	០	០	០	០
បំណុលត្រូវសងផ្សេងទៀត	០	០	០	០	០	០	០	០	០	០	០	០
សាធិវកម្មទទួលប្រាក់បញ្ញើ*	៤៩.៩១២	៤៩.៣៨៥	៤៦.៩៩៤	៤៥.៣៣៣	៤៥.៣៣៣	៤១.៧៨៤	៣៨.៧៨១	៣៦.២៩១	៣៣.៧៣៥	៣៣.៧៣៥	២៩.៦៨៥	២៧.២៥២
ប្រាក់បញ្ញើ និងរូបិយវត្ថុ	១៨.៤៦០	១៨.៤៦៣	១៨.៣៧៨	១៧.៤៦១	១៧.៤៦១	១៧.០៤៣	១៦.៧៧៩	១៦.០៧៧	១៥.៨៦៦	១៥.៨៦៦	១៥.៨០៦	១៥.៤៤៤
មូលបត្របំណុល	២	១	១	២	២	១	១	៣	២	២	០	០
ប្រាក់កម្ចី	៣១.៤៥០	៣០.៩២១	២៨.៦១៥	២៧.៩៧០	២៧.៩៧០	២៤.៧៤០	២២.០០០	២០.២១០	១៧.៨៦៧	១៧.៨៦៧	១៣.៨៧៩	១១.៨០៧
ឥណទានពាណិជ្ជកម្ម	០	០	០	០	០	០	០	០	០	០	០	០
បំណុលត្រូវសងផ្សេងទៀត	០	០	០	០	០	០	០	០	០	០	០	០
វិស័យផ្សេងទៀត	១.៦០២	១.៥៧៦	១.៥៣២	១.៥២៦	១.៥២៦	១.៥៧៩	១.៥៥១	១.៤៨០	១.៤៩៧	១.៤៩៧	១.៣៦៩	១.៣៨៩
ប្រាក់បញ្ញើ និងរូបិយវត្ថុ	០	០	០	០	០	០	០	០	០	០	០	០
មូលបត្របំណុល	០	០	០	០	០	០	០	០	០	០	០	០
ប្រាក់កម្ចី	១.៤៣៥	១.៤០៥	១.៣៣៨	១.៣៩០	១.៣៩០	១.៣៦៣	១.៣៦៨	១.២៩៩	១.២៩៣	១.២៩៣	១.១៩៦	១.២១៨
ឥណទានពាណិជ្ជកម្ម	០	០	០	០	០	០	០	០	០	០	០	០
បំណុលត្រូវសងផ្សេងទៀត	១៦៦	១៧១	១៩៤	១៨៦	១៨៦	២១៧	១៨៣	១៨១	១៥៤	១៥៤	១៧៣	១៧១
បំណុលក្រៅប្រទេស (រួម)	៩៤.៥២៥	៩៦.៤៧៨	៩៣.៨៩៤	៩៣.៩៨៨	៩៣.៩៨៨	៨៩.២២១	៨៧.៦២៩	៨៦.៦៥៤	៨៤.៥២៧	៨៤.៥២៧	៨០.៧៨៩	៨០.៣១១
*សាធិវកម្មទទួលប្រាក់បញ្ញើលើកលែងធនាគារជាតិនៃកម្ពុជា												
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.០៥៧	៤.១៣១	៤.១២៥	៤.០៨៥	៤.០៨៥	៤.០៥៥	៤.១១៤	៤.០៦៣	៤.០៣០	៤.០៣០	៤.០០២	៤.០១៣

កំណត់បន្ទាញបច្ចេកទេស

ឧស្សាហកម្ម និងនិយមន័យ

ស្ថិតិជញ្ជីងទូទាត់ (BOP) និងស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ (IIP) ត្រូវបានចងក្រងដោយការិយាល័យស្ថិតិវិស័យក្រៅប្រទេសនៃនាយកដ្ឋានស្ថិតិនៃធនាគារជាតិនៃកម្ពុជា និងបោះផ្សាយជារៀងរាល់ត្រីមាស ជាប្រចាំប្រចាំឆ្នាំ (គិតជាបីលានរៀល)។ ចាប់ពីត្រីមាសទី១ ឆ្នាំ២០១៩ តទៅ ធនាគារជាតិនៃកម្ពុជា នឹងផ្សព្វផ្សាយទិន្នន័យស្ថិតិជញ្ជីងទូទាត់ (BOP) និងស្ថានភាពវិនិយោគអន្តរជាតិ (IIP) តាមវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិបោះពុម្ពលើកទី៦ (BPM6) ក្នុងឆ្នាំ២០០៩ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

ស្ថិតិនេះគ្របដណ្តប់រាល់ប្រតិបត្តិការសេដ្ឋកិច្ចរបស់អង្គភាពសេដ្ឋកិច្ចទាំងអស់ រួមមាន រដ្ឋាភិបាលទូទៅ ធនាគារកណ្តាល គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត សហគ្រាសអាជីវកម្ម អង្គភាពគ្រួសារ និងគ្រឹះស្ថានមិនរកប្រាក់ចំណេញបម្រើអង្គភាពគ្រួសារជានិវាសនរបស់ប្រទេសកម្ពុជាជាមួយនឹងអនិវាសនជន។ គ្រប់ប្រតិបត្តិការត្រូវបានកត់ត្រាតាមថ្លៃទីផ្សារក្នុងករណីដែលអាចធ្វើទៅបាន និងកត់ត្រាលើមូលដ្ឋានបូកបង្គុំរួម។ ជាក់ស្តែង ដោយសារពុំមានប្រភពទិន្នន័យគ្រប់គ្រាន់ ទិន្នន័យនិងចំណាត់ថ្នាក់មួយចំនួនត្រូវបានប៉ាន់ស្មានដើម្បីបំពេញបន្ថែម។ ទិន្នន័យពាណិជ្ជកម្មទំនិញត្រូវបានប្រមូលពីអត្តនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ដោយការនាំចេញកត់ត្រាតាមមូលដ្ឋាន F.O.B ខណៈការនាំចូលដែលមានតម្លៃ C.I.F ត្រូវបានកែតម្រូវទៅជាតម្លៃ F.O.B។ ទិន្នន័យរដ្ឋបាលផ្សេងទៀត ជាពិសេសទិន្នន័យសម្រាប់ផ្នែកសេវាចំណូលបឋម និងចំណូលបន្ទាប់បន្សំ ត្រូវបានកត់ត្រានៅពេលប្រតិបត្តិការសេដ្ឋកិច្ចកើតឡើង ឬផ្អែកលើមូលដ្ឋានបូកបង្គុំរួម ស្របពេលដែលទិន្នន័យផ្សេងទៀតដែលមិនអាចរកបានពីទិន្នន័យរដ្ឋបាលត្រូវបានយកពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ (ITRS) ដែលកត់ត្រាតាមមូលដ្ឋានសាច់ប្រាក់និងទិន្នន័យប៉ាន់ស្មានពីការធ្វើអង្កេត (ប្រសិនបើមាន)។ ដូចគ្នានេះដែរ ប្រតិបត្តិការហិរញ្ញវត្ថុក៏ត្រូវបានកត់ត្រានៅពេលមានប្រតិបត្តិការសេដ្ឋកិច្ចកើតឡើង ឬតាមមូលដ្ឋានបូកបង្គុំរួម។ ការកត់ត្រាបំណុលហួសកាលកំណត់ត្រូវបានធ្វើឡើងស្របតាមស្តង់ដារនៃវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិ បោះពុម្ពលើកទី៦ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

ទន្ទឹមនេះដែរ ការចងក្រងស្ថិតិជញ្ជីងទូទាត់ និងស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ ក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ។ ចំពោះគណនីចរន្ត អ្នកចងក្រងស្ថិតិបានជួបនូវការលំបាកដូចជា (១) ការប្រមូលទិន្នន័យទំនិញដែលពុំបានឆ្លងកាត់តាមគយ (២) ទិន្នន័យសេវាផ្សេងៗ និងចំណូលបឋមដែលទទួលបានពីទិន្នន័យរដ្ឋបាលមួយចំនួនមានតែជាទិន្នន័យប្រចាំឆ្នាំ ឬប្រចាំឆ្នាំ និងតាមរយៈការអង្កេតម្តងម្កាល និង (៣) ប្រភពទិន្នន័យពីព័ត៌មានអំពីចំណូលបន្ទាប់បន្សំក្រោមទម្រង់ជាការបង្វែរកងកម្ម បង្វែរផ្លូវការ និងបង្វែរដើមទុន នៅមានកម្រិត។ ដូចគ្នានេះ ទិន្នន័យផ្នែកស្ថានភាពវិនិយោគអន្តរជាតិក៏នៅមានកម្រិតនៅឡើយ ដូចជាស្ថិតិវិនិយោគផ្ទាល់បរទេស និងវិនិយោគផ្សេងទៀតរបស់ផ្នែកកងកម្មនិងវិនិយោគរបស់និវាសនកម្ពុជាទៅក្រៅប្រទេស ដោយសារកង្វះខាតប្រភពទិន្នន័យ។ បច្ចុប្បន្ន ស្ថិតិវិនិយោគផ្ទាល់បរទេសគឺពឹងផ្អែកទាំងស្រុងទៅលើទិន្នន័យរដ្ឋបាល ប៉ុន្តែជាស្តង់ដារ ទិន្នន័យនេះត្រូវបានចងក្រងដោយផ្អែកលើលទ្ធផលអង្កេតជាទៀងទាត់។ ដូចគ្នានេះ ការចងក្រងស្ថិតិវិនិយោគបរទេសផ្អែកលើប្រភពដើមរបស់វិនិយោគិនបរទេសនៅមានកម្រិតនៅឡើយ។ ចំពោះស្ថិតិស្ថានភាពបំណុលបរទេស ទិន្នន័យបច្ចុប្បន្នមានត្រឹមតែស្ថានភាពបំណុលផ្នែករដ្ឋាភិបាល

និងវិស័យធនាគារតែប៉ុណ្ណោះ ខណៈស្ថានភាពបំណុលក្រៅប្រទេសរបស់វិស័យឯកជនក្រៅពីធនាគារមិនទាន់មានទិន្នន័យនៅឡើយ។

ការនាំចេញ និងការនាំចូលទំនិញ

ការប៉ាន់ស្មានសម្រាប់ផ្នែកពាណិជ្ជកម្មទំនិញទូទៅ ត្រូវបានធ្វើឡើងសម្រាប់ការនាំចេញ និងការនាំចូលទំនិញជាប់ពន្ធ និងរួចពន្ធ ព្រមទាំងការធ្វើពាណិជ្ជកម្មទំនិញក្រៅផ្លូវការផងដែរ។

ការនាំចេញទំនិញ ត្រូវបានប៉ាន់ស្មានតាមប្រភេទមុខទំនិញសំខាន់ៗ ដូចជា ការនាំចេញផលិតផលកាត់ដេរ (សម្លៀកបំពាក់ ស្បែកជើង ទំនិញសម្រាប់ធ្វើដំណើរ និងផលិតផលកាត់ដេរផ្សេងទៀត) ផលិតផលកម្មឥសានក្រៅពីកាត់ដេរ (គ្រឿងបន្លាស់យានយន្ត គ្រឿងបរិក្ខារអគ្គិសនី ទោចក្រយាន និងផលិតផលកម្មឥសានផ្សេងទៀត) ផលិតផលកសិកម្ម (កៅស៊ូ អង្ករ និងផលិតផលកសិកម្មផ្សេងទៀត) និងការនាំចេញបន្ត ដោយផ្អែកលើទិន្នន័យទទួលបានពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួបផ្សំជាមួយនឹងការប៉ាន់ស្មានបំពេញបន្ថែមលើពាណិជ្ជកម្មក្រៅផ្លូវការ តាមរយៈការសង្កេតពាណិជ្ជកម្មតាមព្រំដែន និងទិន្នន័យបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធនិងប្រទេសដៃគូពាណិជ្ជកម្ម។

ការនាំចូលទំនិញ ត្រូវបានប៉ាន់ស្មានតាមមុខទំនិញសំខាន់ៗ ដូចជា ការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ សម្ភារនិងបរិក្ខារសំណង់ យានយន្ត ប្រេងឥន្ធនៈ ម្ហូបអាហារនិងភេសជ្ជៈ មាសមិនមែនរូបិយវត្ថុ និងទំនិញផ្សេងទៀត ដោយផ្អែកតាមទិន្នន័យទទួលបានពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពីតម្លៃ C.I.F ទៅជាតម្លៃ F.O.B គួបផ្សំជាមួយនឹងការប៉ាន់ស្មានបំពេញបន្ថែមលើពាណិជ្ជកម្មក្រៅផ្លូវការ តាមរយៈការសង្កេតពាណិជ្ជកម្មតាមព្រំដែន និងទិន្នន័យបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងទិន្នន័យរបស់ប្រទេសដៃគូពាណិជ្ជកម្ម។

សេវា

ថ្លៃឈ្នួលដឹកជញ្ជូនត្រូវបានប៉ាន់ស្មានស្មើនឹង ៩% នៃតម្លៃនាំចូល C.I.F ស្របពេលដែលថ្លៃធានារ៉ាប់រងស្មើនឹង ១% នៃតម្លៃនាំចូល C.I.F។ ថ្លៃឈ្នួលដឹកជញ្ជូនសម្រាប់ការនាំចូលនិងការនាំចេញត្រូវបានបែងចែកដោយឡែកពីគ្នា រវាងការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវទឹក ផ្លូវគោក និងការដឹកជញ្ជូនផ្សេងទៀត។ ថ្លៃឈ្នួលដឹកជញ្ជូនសម្រាប់ការនាំចូលដែលដឹកដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសជនត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់ថ្លៃឈ្នួលដឹកជញ្ជូនគិតជាមធ្យមក្នុងមួយតោនគុណនឹងបរិមាណនៃការនាំចូល។ ថ្លៃឈ្នួលដឹកជញ្ជូនលើការនាំចេញដែលដឹកដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសជនត្រូវបានប៉ាន់ស្មានឡើងដោយប្រើប្រាស់វិធីដូចគ្នា។

ការដឹកជញ្ជូនតាមផ្លូវអាកាស ថ្លៃឈ្នួលសេវាអ្នកដំណើរដែលទូទាត់ដោយនិវាសជនឱ្យទៅក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសជន ត្រូវបានប៉ាន់ស្មានដោយផ្អែកលើព័ត៌មានអំពីចំនួនអ្នកដំណើរដោយគួបផ្សំជាមួយនឹងទិន្នន័យដែលបានប្រមូលដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ អំពីចំនួននៃការមកដល់ និងការចេញដំណើររបស់និវាសជននិងអនិវាសជន និងចំនួនអ្នកដំណើរតាមជើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ។ ចំណែកថ្លៃសំបុត្រយន្តហោះជាមធ្យមរបស់អ្នកដំណើរជានិវាសជននិងអនិវាសជនដែលបានទូទាត់ឱ្យទៅក្រុមហ៊ុនអាកាសចរណ៍ជានិវាសជននិងអនិវាសជន ត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់ទិន្នន័យពីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍និងទិន្នន័យតម្លៃសំបុត្រនៅលើគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍។ សេវាដឹកជញ្ជូនតាមផ្លូវអាកាសផ្សេងទៀត ត្រូវបានប៉ាន់ស្មានដោយ

ផ្អែកលើព័ត៌មានដែលបានផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសន ចំពោះការចំណាយនៅតាមព្រលានយន្តហោះបរទេស និងព័ត៌មានដែលបានផ្តល់ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំពោះការចំណាយនៅកម្ពុជាដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសន។

ការដឹកជញ្ជូនតាមផ្លូវទឹក ថ្លៃឈ្នួលដឹកជញ្ជូនលើការនាំចូលតាមនាវាសនាវាសនរបស់អនិវាសនត្រូវបានប៉ាន់ស្មានដោយដកចេញថ្លៃឈ្នួលដឹកជញ្ជូនទំនិញនាំចូលតាមអាកាស ពីការប៉ាន់ស្មានថ្លៃឈ្នួលដឹកជញ្ជូនលើការនាំចូលសរុបគុណនឹងចំណែកនៃការដឹកជញ្ជូនតាមនាវាសនរបស់អនិវាសន។ ថ្លៃឈ្នួលដឹកជញ្ជូនលើការនាំចេញតាមនាវាសនរបស់អនិវាសនត្រូវបានប៉ាន់ស្មានដោយយកថ្លៃឈ្នួលដឹកជញ្ជូនមធ្យមចំពោះទំនិញនាំចេញគុណនឹងសមាមាត្រនៃការនាំចេញ (គិតជាភាគរយ) ដែលដឹកដោយនាវាសនរបស់អនិវាសន។ សេវាដឹកជញ្ជូនតាមផ្លូវទឹកផ្សេងទៀតត្រូវបានប៉ាន់ស្មានដោយផ្អែកលើព័ត៌មានដែលបានផ្តល់ដោយភ្នាក់ងារនាវាចរ និងអាជ្ញាធរកំពង់ផែរបស់អនិវាសន។

សេវាធ្វើដំណើរ (ឥណទាន) ចំណូលពីសេវាធ្វើដំណើរត្រូវបានប៉ាន់ស្មានការចំណាយដាច់ដោយឡែកៗពីគ្នា តាមប្រភេទអ្នកធ្វើដំណើរ ដូចជា ភ្ញៀវទេសចរ ពាណិជ្ជករ អ្នកការទូត និងអ្នកលេងល្បែង។ ព័ត៌មានស្តីពីចំនួនការមកដល់នៃភ្ញៀវទេសចរ ពាណិជ្ជករ អ្នកការទូតនិងអ្នកលេងល្បែងរយៈពេលនៃការស្នាក់អាស្រ័យនិងការចំណាយគិតជាមធ្យមតាមប្រភេទអ្នកធ្វើដំណើរ ត្រូវបានប្រមូលពីក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ភ្នាក់ងារធ្វើដំណើរនានា និងតាមរយៈការធ្វើអង្កេត។

សេវាធ្វើដំណើរ (ឥណពន្ធ) ចំណាយលើសេវាធ្វើដំណើរត្រូវបានប៉ាន់ស្មានដោយផ្អែកលើចំនួនអ្នកធ្វើដំណើរជាអនិវាសនទៅក្រៅប្រទេស រយៈពេលស្នាក់អាស្រ័យ និងការចំណាយជាមធ្យមតាមប្រភេទនីមួយៗនៅក្រៅប្រទេស។ ការប៉ាន់ស្មានត្រូវបានធ្វើឡើងដោយឡែកពីគ្នាចំពោះការធ្វើដំណើរផ្ទាល់ខ្លួននិងជាធុរកិច្ច ប៉ុន្តែក្នុងការបោះពុម្ពផ្សាយទិន្នន័យទាំងពីរនេះពុំបានញែកឱ្យដាច់ពីគ្នាទេ។

សេវាផ្សេងៗ រួមមាន សេវាសាងសង់ សេវាធានារ៉ាប់រងនិងប្រាក់សោធននិវត្តន៍ សេវាហិរញ្ញវត្ថុ សេវាកម្រៃនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញា សេវាទូរគមនាគមន៍ កុំព្យូទ័រនិងព័ត៌មាន សេវាពាណិជ្ជកម្មផ្សេងៗ សេវាផ្ទាល់ខ្លួន វប្បធម៌និងការកំសាន្ត និងទំនិញនិងសេវាផ្សេងៗទៀតមិនមានរាប់បញ្ចូលនៅកន្លែងផ្សេងទៀត ត្រូវបានប៉ាន់ស្មានផ្អែកលើទិន្នន័យពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ និងប្រភពទិន្នន័យផ្សេងៗដែលមាន។ ដោយឡែក ទិន្នន័យសេវាកម្មសាលលើធាតុចូលរូបវន្តកាន់កាប់ដោយអនិវាសន និងសេវាថែទាំនិងជួសជុលមិនមានរាប់បញ្ចូលនៅកន្លែងផ្សេងទៀតពុំទាន់មានប្រភពទិន្នន័យ ឬការធ្វើអង្កេតនៅឡើយ។

គណនីចំណូលបឋម (ឥណទាន និងឥណពន្ធ)

គណនីចំណូលបឋម រួមមាន ប្រាក់បៀវត្សរបស់និយោជិត និងចំណូលពីការវិនិយោគបែងចែកតាមប្រភេទឧបករណ៍ហិរញ្ញវត្ថុ ដូចជា វិនិយោគផ្ទាល់ វិនិយោគលើផលបត្រ វិនិយោគផ្សេងទៀត និងទុនបម្រុងអន្តរជាតិ។ ប្រាក់បៀវត្សរបស់និយោជិត (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យចំនួនពលករធ្វើការនៅក្រៅប្រទេសពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំណូលជាមធ្យមបែងចែកតាមប្រទេសនិងជំនាញ ចំណូលប្រាក់បៀវត្សរបស់និយោជិតជាអនិវាសនធ្វើការនៅស្ថានទូតបរទេស។ ខណៈប្រាក់បៀវត្សរបស់និយោជិត (ឥណពន្ធ) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ។ ចំពោះចំណូលរបស់វិនិយោគផ្ទាល់ (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការ

អន្តរជាតិ។ ទន្ទឹមនេះ ចំណូលរបស់វិនិយោគផ្ទាល់ (ឥណទាន) ត្រូវបានប៉ាន់ស្មានពីចំណូលវិនិយោគផ្ទាល់ របស់អនិវាសន៍លើវិស័យធនាគារ សហគ្រាសវិនិយោគដែលចុះបញ្ជីទទួលបានប្រព័ន្ធអនុគ្រោះពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវិស័យកាស៊ីណូ ខណៈចំណូលពីក្រុមហ៊ុនវិនិយោគផ្សេងទៀតមិនទាន់ មានប្រភពទិន្នន័យផ្លូវការ ឬការធ្វើអង្កេតនៅឡើយ។ ដោយឡែក ប្រាក់ចំណូលវិនិយោគលើផលបត្រ (ឥណទាន) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈផ្នែកឥណទានមិនទាន់មានប្រភពទិន្នន័យ ដោយសារទីផ្សារមូលបត្រនៅកម្ពុជាទើបនឹងបង្កើតថ្មី និងពុំទាន់មានដំណើរការសកម្មឡើយ។ ប្រាក់ចំណូលពីការវិនិយោគផ្សេងទៀត (ឥណទាន) ត្រូវបាន ប៉ាន់ស្មានតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ស្របពេលដែល ផ្នែកឥណទានត្រូវបានប៉ាន់ស្មានទៅតាមស្ថិតិបំណុលក្រៅប្រទេសដែលបានមកពីនាយកដ្ឋាន គ្រប់គ្រងបំណុលនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណាយការប្រាក់ទៅឱ្យអនិវាសន៍ដោយគ្រឹះស្ថានធនាគារ និងទិន្នន័យដែលទទួលបាន ពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈដែលចំណាយការប្រាក់របស់វិស័យឯកជនផ្សេង ទៀតមិនទាន់មានប្រភពទិន្នន័យឬការធ្វើអង្កេតនៅឡើយ។ ចំពោះចំណូលពីការវិនិយោគទុនបម្រុង បរទេសត្រូវបានប៉ាន់ស្មានតាមរយៈទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។

គណនីចំណូលបន្ទាប់បន្សំ (ឥណទាន និងឥណទាន)

ចំណូលបន្ទាប់បន្សំ (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យរបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល។ បន្ថែមលើនេះ ប្រាក់បង្វែររបស់ពលករត្រូវបានប៉ាន់ស្មាន ដោយផ្អែកលើទិន្នន័យចំនួនពលករធ្វើការនៅក្រៅប្រទេសពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំណូលជាមធ្យមបែងចែកតាមប្រទេសនិងជំនាញ គូបផ្សំនឹងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការ អន្តរជាតិ។ ដូចគ្នានេះ ចំណូលបន្ទាប់បន្សំ (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើស្ថិតិហិរញ្ញវត្ថុរដ្ឋា- ភិបាលចំពោះវិស័យរដ្ឋាភិបាល និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិចំពោះវិស័យ ផ្សេងទៀត។

គណនីដើមទុន

ទិន្នន័យអំពីការលើកលែងបំណុលផ្លូវការត្រូវបានប៉ាន់ស្មានផ្អែកលើទិន្នន័យប្រមូលពី នាយកដ្ឋានគ្រប់គ្រងបំណុលនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ទិន្នន័យអំពីការលើកលែងបំណុលរបស់ផ្នែកឯកជនពុំទាន់អាចរក បាននៅឡើយ។ ទិន្នន័យអំពីបង្វែរដើមទុនផ្សេងទៀត ត្រូវបានប៉ាន់ស្មានផ្អែកលើទិន្នន័យប្រមូលពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គណនីហិរញ្ញវត្ថុ

វិនិយោគផ្ទាល់នៅក្រៅប្រទេស ត្រូវបានបែងចែកតាមប្រភេទឧបករណ៍ ដូចជា វិនិយោគផ្ទាល់ វិនិយោគលើផលបត្រ វិនិយោគលើឧបករណ៍និស្សន្ទ វិនិយោគផ្សេងទៀត និងទ្រព្យសកម្មជាទុនបម្រុង។ វិនិយោគផ្ទាល់ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ ប្រតិបត្តិការអន្តរជាតិ ខណៈវិនិយោគផ្ទាល់ (ផ្នែកទ្រព្យអកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើ ទិន្នន័យវិនិយោគផ្ទាល់របស់អនិវាសន៍លើវិស័យធនាគារ សហគ្រាសវិនិយោគដែលចុះបញ្ជីទទួល បានប្រព័ន្ធអនុគ្រោះពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគផ្សេងទៀត ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ដោយសារពុំទាន់

មានទិន្នន័យពីការធ្វើអង្កេត។ ដោយឡែក ការវិនិយោគលើផលបត្រ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈផ្នែកទ្រព្យសកម្មមិនទាន់មានប្រភពទិន្នន័យដោយសារទីផ្សារមូលបត្រនៅកម្ពុជាទើបនឹងបង្កើតថ្មីនិងពុំទាន់មានដំណើរការសកម្មឡើយ។ ចំពោះការវិនិយោគលើឧបករណ៍និស្សន្ទពុំទាន់មានប្រភពទិន្នន័យនៅឡើយ។ ការវិនិយោគផ្សេងទៀត (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ ទិន្នន័យពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ស្របពេលដែលផ្នែកទ្រព្យសកម្មត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ។ ទ្រព្យសកម្មជាទុនម្រុងត្រូវបានប៉ាន់ស្មានតាមរយៈទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។

ស្ថានភាពវិនិយោគអន្តរជាតិ និងបំណុលក្រៅប្រទេស

ស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ ត្រូវបានប៉ាន់ស្មានដូចនឹងវិធីសាស្ត្រចងក្រងនៅក្នុងគណនីហិរញ្ញវត្ថុ ប៉ុន្តែត្រូវបានគណនាជាសន្និធិចុងគ្រាដោយរាប់បញ្ចូលបម្រែបម្រួលអត្រាប្តូរប្រាក់ ការប្រែប្រួលថ្លៃ និងការប្រែប្រួលផ្សេងទៀត។ វិនិយោគផ្ទាល់នៅក្រៅប្រទេសត្រូវបានបែងចែកតាមប្រភេទឧបករណ៍ ដូចជា វិនិយោគផ្ទាល់ វិនិយោគលើផលបត្រ វិនិយោគលើឧបករណ៍និស្សន្ទ វិនិយោគផ្សេងទៀត និងទ្រព្យសកម្មជាទុនម្រុង។ វិនិយោគផ្ទាល់ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈវិនិយោគផ្ទាល់ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យវិនិយោគផ្ទាល់របស់អនិវាសន៍លើវិស័យធនាគារ សហគ្រាស វិនិយោគដែលចុះបញ្ជីទទួលបានប្រព័ន្ធអនុគ្រោះពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគផ្សេងទៀតត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ដោយសារពុំទាន់មានទិន្នន័យពីការធ្វើអង្កេត។ ដោយឡែក ការវិនិយោគលើផលបត្រ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈផ្នែកទ្រព្យសកម្មមិនទាន់មានប្រភពទិន្នន័យដោយសារទីផ្សារមូលបត្រនៅកម្ពុជាទើបនឹងបង្កើតថ្មីនិងពុំទាន់មានដំណើរការសកម្មឡើយ។ ចំពោះការវិនិយោគលើឧបករណ៍និស្សន្ទពុំទាន់មានប្រភពទិន្នន័យនៅឡើយ។ ការវិនិយោគផ្សេងទៀត (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ ទិន្នន័យពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទិន្នន័យពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ស្របពេលដែលផ្នែកទ្រព្យសកម្មត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ។ ទ្រព្យសកម្មជាទុនម្រុងត្រូវបានប៉ាន់ស្មានតាមរយៈទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។

បំណុលក្រៅប្រទេស ត្រូវបានប៉ាន់ស្មានដោយផ្អែកលើ ទិន្នន័យពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារ។ ដោយឡែកបំណុលក្រៅប្រទេសវិស័យឯកជនផ្សេងទៀតមិនទាន់មានប្រភពទិន្នន័យឬការធ្វើអង្កេតនៅឡើយ។

ការផ្សព្វផ្សាយ និងការកែលម្អឡើងវិញ

ការផ្សព្វផ្សាយស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិត្រូវបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់កម្ពុជានិងគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជាជាប្រចាំត្រីមាស រាយការណ៍ប្រចាំឆមាសនិងឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយទិន្នន័យទូទៅដែលត្រូវបានកែលម្អថ្មីរបស់កម្ពុជា (e-GDDS) និងសៀវភៅស្ថិតិជញ្ជីងទូទាត់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

ការកែតម្រូវទិន្នន័យស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិដែលបានផ្សព្វផ្សាយ រួចហើយត្រូវបានធ្វើឡើងក្នុងករណី ការកែតម្រូវទិន្នន័យនិងប្រភពទិន្នន័យ ការពង្រីកវិសាលភាព ទិន្នន័យ និងការកែប្រែវិធីសាស្ត្រចងក្រង។ ការកែតម្រូវនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹង គុណភាពទិន្នន័យនិងវិសាលភាពគ្របដណ្តប់ និងភាពស៊ីគ្នានៃស្ថិតិម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀត ដូចជា ស្ថិតិគណនេយ្យជាតិ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល និងស្ថិតិរូបិយវត្ថុនិងហិរញ្ញវត្ថុ។

តារាងសង្ខេបស្តីពីការផ្លាស់ប្តូររចនាវិធីសាស្ត្របច្ចេកវិទ្យាព័ត៌មាន

បោះពុម្ពលើកទី៥ (BPM5) និងបោះពុម្ពលើកទី៦ (BPM6)

លេខ	ឈ្មោះ	បោះពុម្ពលើកទី៦ (BPM6)	បោះពុម្ពលើកទី៥ (BPM5)
១	ប្រតិបត្តិការនៅក្នុងគណនីចរន្ត និងដើមទុន	រាល់ប្រតិបត្តិការ (ទាំងផ្នែកឥណទាន និងឥណពន្ធ) ត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+)	ប្រតិបត្តិការឥណទានត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+) និងប្រតិបត្តិការឥណពន្ធត្រូវបានកត់ត្រាជា សញ្ញាអវិជ្ជមាន (-)
២	ប្រតិបត្តិការនៅក្នុងគណនីហិរញ្ញវត្ថុ	លំហូរហិរញ្ញវត្ថុត្រូវបានកត់ត្រាផ្អែកលើមូលដ្ឋានដូចខាងក្រោម៖ ១/- ការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ២/- ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ	លំហូរហិរញ្ញវត្ថុត្រូវបានបង្ហាញលម្អិតអំពីឥណទាន និងឥណពន្ធ៖ ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុ
៣	គណនីហិរញ្ញវត្ថុ	ការបង្ហាញ៖ ១/- ការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ២/- ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ ៣/- សមតុល្យ • ការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ស្មើនឹងការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុ ដក ការថយចុះទ្រព្យសកម្មហិរញ្ញវត្ថុ • ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ ស្មើនឹងការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុ ដក ការថយចុះទ្រព្យអកម្មហិរញ្ញវត្ថុ • សមតុល្យស្មើនឹងការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ដក ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ	ការបង្ហាញ៖ ១/- ឥណទាន ២/- ឥណពន្ធ ៣/- សមតុល្យ
៤	គណនីហិរញ្ញវត្ថុ	ការកើនឡើងទាំងផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+) ខណៈដែលការថយចុះទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាអវិជ្ជមាន (-)	ការកើនឡើងផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុ និងការថយចុះផ្នែកទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាអវិជ្ជមាន (-) ខណៈដែលការថយចុះផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុ និងការកើនឡើងផ្នែកទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+)
៥	គណនីហិរញ្ញវត្ថុ	សមតុល្យ នៅក្នុង BPM6 មានសញ្ញាផ្ទុយគ្នានឹងសញ្ញានៅក្នុង BPM5 ប៉ុន្តែមានអត្ថន័យក្នុងបរិបទសេដ្ឋកិច្ចដូចគ្នា	
៦	សមតុល្យគណនីចរន្តនិងគណនីដើមទុន	"ការឱ្យខ្ចីសុទ្ធ(+)" / "ការខ្ចីសុទ្ធ(-)" សមតុល្យគណនីចរន្តនិងគណនីដើមទុន	សមតុល្យគណនីចរន្តត្រូវបានកត់ត្រាដាច់ដោយឡែកពីគណនីដើមទុន
៧	សមតុល្យគណនីហិរញ្ញវត្ថុ	"ការឱ្យខ្ចីសុទ្ធ(+)" / "ការខ្ចីសុទ្ធ(-)" សមតុល្យគណនីហិរញ្ញវត្ថុ	សមតុល្យគណនីហិរញ្ញវត្ថុ
៨	សមតុល្យគណនីហិរញ្ញវត្ថុ	ត្រូវបានគណនាចេញពី ភាពខុសគ្នា រវាងបម្រែបម្រួលទ្រព្យសកម្ម និងបម្រែបម្រួលទ្រព្យអកម្ម	ត្រូវបានគណនាចេញពី ផលបូក នៃបម្រែបម្រួលទ្រព្យសកម្ម និងបម្រែបម្រួលទ្រព្យអកម្ម
៩	សមភាពនៃសមតុល្យ	ជាទ្រឹស្តី សមតុល្យគណនីចរន្តនិងគណនីដើមទុន គឺស្មើនឹងសមតុល្យគណនីហិរញ្ញវត្ថុ (ដូច្នេះ ខ្ទង់ "កំហុសនិងរំលង" ត្រូវបានបង្កើតដើម្បីឱ្យមានសមភាព)	ជាទ្រឹស្តី សមតុល្យគណនីចរន្ត គឺស្មើនឹងសមតុល្យគណនីដើមទុន និងគណនីហិរញ្ញវត្ថុ ប៉ុន្តែមានសញ្ញាផ្ទុយគ្នា (ដូច្នេះ ខ្ទង់ "កំហុសនិងរំលង" ត្រូវបានបង្កើតដើម្បីឱ្យមានសមភាព)
១០	កំហុសនិងរំលង	ត្រូវបានគណនាចេញពី ភាពខុសគ្នា រវាងសមតុល្យគណនីហិរញ្ញវត្ថុ និង សមតុល្យគណនីចរន្តនិងគណនីដើមទុន	ត្រូវបានគណនាចេញពី ភាពខុសគ្នា រវាងសមតុល្យគណនីចរន្ត និង សមតុល្យគណនីដើមទុននិងគណនីហិរញ្ញវត្ថុ
១១	គណនីចរន្ត	ចំណូលបឋម	ចំណូល
១២	គណនីចរន្ត	ចំណូលបន្ទាប់បន្សំ	បង្វែរចរន្ត

វីទីយ៉ូ

INTERNET

- ៖ www.nbc.gov.kh គឺជាគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា។ ទិន្នន័យថ្មីៗ ក្នុងគេហទំព័រ និងទិន្នន័យបន្តបន្ទាប់ទៀត ត្រូវបាននិងកំពុងដាក់បញ្ចូលទៅក្នុង ប្រព័ន្ធទិន្នន័យ តាមធនធានដែលមាន។ លើសពីនេះទៀត គេហទំព័រនេះ គឺជាទីតាំង ដ៏ល្អបំផុតដើម្បីទទួលបានទិន្នន័យសង្ខេបនៃការចេញផ្សាយចុងក្រោយបង្អស់។

www.nbc.gov.kh is the NBC website. The new data and metadata on website are progressively being added to the database, as resources permit. This website is the best place to start for the accessibility to summary data from the latest publications.

បណ្ណាស័យ

REFERENCE LIBRARY

- ៖ ឯកសារបោះពុម្ពផ្សាយរបស់ធនាគារជាតិនៃកម្ពុជា មួយចំនួនអាចរកបានសម្រាប់ ប្រើប្រាស់នៅមជ្ឈមណ្ឌលសេវាព័ត៌មានស្ថិតិនៃវិទ្យាស្ថានជាតិស្ថិតិ។

A range of NBC reference publications are available for use by data users at the NIS Data User's Service Center.

សេវាព័ត៌មាន

INFORMATION SERVICE

- ៖ បុគ្គលិករបស់នាយកដ្ឋានស្ថិតិ នៃធនាគារជាតិនៃកម្ពុជា អាចជួយចង្អុលបង្ហាញ ឬណែនាំ អ្នកប្រើប្រាស់ក្នុងការស្វែងរកទិន្នន័យតាមតម្រូវការ។ ការបោះពុម្ពផ្សាយ របស់ធនាគារជាតិនៃកម្ពុជា អាចរកជាបាន ហើយសេវាលើការជាប្រចាំក៏អាច រៀបចំបានដែរ។ ចំពោះសេវា លើទិន្នន័យពិសេសផ្សេងទៀតក៏អាចរកបានផងដែរ តាមរយៈការមកជាវព្រឹត្តិបត្រដោយផ្ទាល់។

The Statistics Department's staffs at NBC could assist users in addressing their data requirements. NBC publications are available for sale and subscription services could be arranged. Other special data services are also available, on a user pays basis.

អាសយដ្ឋានទំនាក់ទំនង

CONTACT DETAILS

៖ ធនាគារជាតិនៃកម្ពុជា

NATIONAL BANK OF CAMBODIA

នាយកដ្ឋានស្ថិតិ

Statistics Department

អគារលេខ ៦៩-៧០ មហាវិថីហាណូយ (លេខ១០១៩) ភូមិបាយ៉ាប សង្កាត់

ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

69-70, Hanoi Blvd. (1019), Phum Bayab, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh, Cambodia

អ៊ីម៉ែល ៖ statistics@nbc.gov.kh

E-mail : statistics@nbc.gov.kh

ទូរស័ព្ទ ៖ (៨៥៥) ២៣ ៧២២ ៥៦៣ – ១១១៨

Telephone : (855) 23 722 563 – 1118

ទូរសារ ៖ (៨៥៥) ២៣ ៨២៦ ១១៧

Facsimile : (855) 23 426 117



ISSN 2074-5699

ផលិតដោយ ធនាគារជាតិនៃកម្ពុជា

Produced by the National Bank of Cambodia